

PESTECH

វេសចិត (ខេមបូឌា) ម.ក

របាយការណ៍ប្រចាំឆ្នាំ ២០២០

សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០

បត្តិវិស័យ

នឹងអាចរឹងផ្អែកបាន ប្រកបដោយសង្គតិភាព និងមានតម្លៃបន្ថែម ក្នុងនាមជាអ្នកកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ប្រកបដោយចីរភាព

បេសកកម្ម

មានប្រសិទ្ធភាព នៅក្នុងការបំពេញភារកិច្ច និងផ្តល់សេវានានាដល់អតិថិជនផ្ទៃក្នុង និងអតិថិជនខាងក្រៅ។


មានប្រសិទ្ធផល នៅក្នុងការបំពេញភារកិច្ច និងសេវារបស់យើង ដើម្បីសម្រេចបាននូវលទ្ធផលជាអតិបរមានៅក្នុង រយៈពេលខ្លីបំផុតតាមដែលអាចធ្វើបាន។

មានភាពល្អឥតខ្ចោះ នៅក្នុងលទ្ធផលការងាររបស់យើង ដែលលើសពីលក្ខខណ្ឌតម្រូវរបស់អតិថិជន និងផ្តល់ តម្លៃបន្ថែមដល់ការវិនិយោគរបស់ពួកគេ។


ព័ត៌មានហិរញ្ញវត្ថុសង្ខេប

បរិយាយ		ឆ្នាំ ២០២០ (លានរៀល)	ឆ្នាំ ២០១៩ (លានរៀល)	ឆ្នាំ ២០១៨ (លានរៀល)
ស្ថានភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្មសរុប		១ ០១៦ ១១២	៨៤២ ២៩០	៦១៥ ២៥៩
បំណុលសរុប		៩៤៦ ១៥៥	៧៨៥ ៦៧៩	៥០២៣៧៧
មូលធនសរុប		៦៩ ៩៥៧	៥៦ ៦១១	១១២ ៨៨២
លទ្ធផលហិរញ្ញវត្ថុ				
ចំណូលសរុប		២០៣ ០១៤	២៣១ ០៥៨	៣១៣ ៤៨៦
ចំណេញ/(ខាត) មុនបង់ពន្ធ		៣៧ ៧៧៦	៩ ៥២៩	៤០ ៤៨៨
ចំណេញសុទ្ធ/(ខាត) ក្នុងការិយបរិច្ឆេទ		២៩ ៨៤៣	៧ ២១៨	៣០ ៨០៣
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		១៣ ៣២៥	(១៩៩)	៣០ ៨០៣
អនុបាតហិរញ្ញវត្ថុ				
អនុបាតសាធនភាព		៧,៤៣%	០,៦៣%	៤៤,២៣%
អនុបាតបំណុលធៀបនឹងមូលធន		១៣,៥២	១៣,៨៨	៤,៤៥
អនុបាតសន្ទនីយភាព	អនុបាតចរន្ត	០,២៨	០,៣៣	០,០៣
	អនុបាតចរន្តលឿន	០,២៤	០,៣៣	០,០៣
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម	២,៩០%	០,៨៦%	៥,០១%
	អនុបាតចំណេញធៀបនឹងមូលធន	៤២,០៩%	១២,៧៥%	២៧,២៩%
	អនុបាតគម្លាតចំណេញភាព	១៤,៥០%	៣,១២%	៩,៨៣%
	អនុបាតគម្លាតចំណេញដុល	៣៨,០២%	១២,៤២%	១៨,៣៩%
	ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	៤១៤,៦៩	១០១,៦៦	៤៣៣,៨៣
អនុភាពលទ្ធភាពបង់ការប្រាក់		២,៣៩	១,៦៧	៥៩,៨៥
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ប្រសិនបើមាន)		-	-	-
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)		-	-	-


ចំណូលសរុប (លានរៀល)



ចំណេញ/(ខាត) មុនបង់ពន្ធ និងការប្រាក់ (លានរៀល)




ចំណេញ/(ខាត) មុនបង់ពន្ធ (លានរៀល)




ទ្រព្យសកម្មសរុប (លានរៀល)



មូលធនសរុប (លានរៀល)



ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)



សមាសភាពក្រុមប្រឹក្សាភិបាល



Paul Lim Pay Chuan
ប្រធានក្រុមប្រឹក្សាភិបាល



Lim Ah Hock
អភិបាល



Han Fatt Juan
នាយកប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ



Charles Tan Pu Hooi
អភិបាល



ជាន់ អានសាន
អភិបាលឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល ដោយរួមបញ្ចូលការវាយតម្លៃរបស់ក្រុមប្រឹក្សាភិបាលលើឧស្សាហកម្ម

ភាគហ៊ុនិក ជាទីរាប់អាន!

ខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងនៅក្នុងការបង្ហាញទៅកាន់អ្នកទាំងអស់គ្នានូវរបាយការណ៍ប្រចាំឆ្នាំដំបូងរបស់ក្រុមហ៊ុន PESTECH (Cambodia) Plc. (“PCL”) ដែលបានចុះបញ្ជីលក់មូលបត្រ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (“CSX”)។

ការចុះបញ្ជីលក់មូលបត្ររបស់ PCL គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍសាជីវកម្មក្នុងរយៈពេលវែងរបស់យើង។ គណៈគ្រប់គ្រងរបស់ PCL បានរៀបចំចក្ខុវិស័យនៃសាជីវកម្មរបស់ PCL ចាប់តាំងពីក្រុមហ៊ុននេះបានចាប់កំណើតនៅក្នុងឆ្នាំ 2010 ទន្ទឹមនឹងនេះ បានខិតខំប្រឹងប្រែងសម្អិតសម្អាងការពង្រីកអាជីវកម្មរបស់ខ្លួន ការចូលក្នុងទីផ្សារ អភិបាលកិច្ច និងការគ្រប់គ្រងផ្ទៃក្នុង និងសកម្មភាពនៃទំនួលខុសត្រូវចំពោះសង្គម នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

គន្លងនៃការស្នើលក់ជាសាធារណៈជាលើកដំបូងសម្រាប់ PCL បានអនុវត្តតាមដំណើរការអភិវឌ្ឍដែលបានគ្រោងទុករបស់ខ្លួន រហូតដល់ក្រុមហ៊ុននេះបានត្រៀមខ្លួនរួចរាល់ និងទទួលបានផ្ទៃផ្កានៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ នៅពេលដែលការចុះបញ្ជីលក់មូលបត្រត្រូវបានបញ្ចប់រួចរាល់ប្រកបដោយភាពជោគជ័យ។ បច្ចុប្បន្ន PCL បានក្លាយជាតួអង្គដំបូងគេបង្អស់នៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលបានចុះបញ្ជីនៅ CSX។

នេះអាចជាការបោះជំហានដ៏សំខាន់មួយសម្រាប់ PCL នៅក្នុងការបង្កើតឥទ្ធិពលរបស់ខ្លួននៅលើទីផ្សារទុនដែលកំពុងតែចាប់កំណើតនៅក្នុងប្រទេសកម្ពុជា ការពង្រីកសក្តានុពលនៃការអភិវឌ្ឍម៉ាកសញ្ញាហេដ្ឋារចនាសម្ព័ន្ធជាមពលដែលកំពុងតែរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សេវាដល់តំបន់នៅតាមដងទន្លេមេគង្គ តាមរយៈការនាំចេញចំណេះធ្វើ សេវា និងផលិតផលនានានៅក្នុងឧស្សាហកម្មថាមពល។

ការចុះបញ្ជីលក់មូលបត្ររបស់ PCL មិនមែនជាលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍម៉ាកសញ្ញាស្នូលកិច្ចទាំងស្រុងនោះទេ។ យើងអនុវត្តការចុះបញ្ជីលក់មូលបត្រ ស្របតាមបំណងប្រាថ្នានៃគ្រុប(Group)របស់យើងនៅក្នុងការបង្កើតក្រុមហ៊ុនមហាជននៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធជាមពលនៃប្រទេសកម្ពុជា ដែលអាចផ្តល់សេវាដល់តំបន់ CLMV។

PCL បាន និងកំពុងមានភាពរីកចម្រើន ទន្ទឹមគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ។ គណៈគ្រប់គ្រងបានមើលឃើញនូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសដែលមានមជ្ឈដ្ឋានសេដ្ឋកិច្ច និងនយោបាយប្រកបដោយស្ថេរភាពនេះ។ លើសពីនេះទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមពលនៅក្នុងប្រទេស CLMV ភាគច្រើន គឺដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍសង្គមច្រើនជាងលក្ខខណ្ឌតម្រូវនៅក្នុងការធ្វើឧស្សាហូបនីយកម្ម។ អាស្រ័យហេតុនេះ យើងជឿជាក់ថា តម្រូវការហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនឹងនៅតែមានភាពខ្លាំងក្លានៅក្នុងតំបន់នេះ។

កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អគ្គិសនីកម្ពុជា ("EDC") នៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាមណ្ឌល និងគុណភាពនៃការផ្គត់ផ្គង់ថាមពលជូនប្រជាជននៅក្នុងប្រទេសកម្ពុជា ផ្តល់សញ្ញាជំនួសសម្រាប់ផែនការអភិវឌ្ឍន៍រយៈពេលវែងរបស់ PCL នៅក្នុងប្រទេស។

គោលបំណងមួយក្នុងចំណោមគោលបំណងនានារបស់យើង គឺបង្កើតក្រុមការងារកម្ពុជាដែលមានសមត្ថភាពនៅក្នុងមូលដ្ឋាន ដែលមានចំណេះធ្វើផ្នែកបច្ចេកទេស ស្វែងរក និងជំនាញផ្នែករចនាប្លង់ និងសមត្ថភាពនៅក្នុងការគ្រប់គ្រងការអនុវត្តគម្រោង ហេតុដូច្នេះ PCL តែងតែមានធនធានគ្រប់គ្រាន់ និងត្រៀមខ្លួនជាស្រេចនៅក្នុងការបម្រើដល់តម្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាមណ្ឌលដែលកំពុងតែកាន់តែឡើង យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។

យើងមានសុទិដ្ឋិនិយមចំពោះសក្តានុពលនៃភាពរីកចម្រើនប្រកបដោយចីរភាពរបស់ និងសង្ឃឹមថានឹងទទួលបានការគាំទ្រពីអស់លោកអ្នកជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលនេះ។

សូមគោរព

Lim Pay Chuan
ប្រធាន



កាលបរិច្ឆេទ៖ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2020

សេចក្តីថ្លែងរបស់នាយកប្រតិបត្តិ

ភាគហ៊ុនិក ជាទីរាប់អាន!

PESTECH (Cambodia) Plc. (“PCL”) នៅតែបន្តផ្ដោតលើការផ្តល់សេវាដល់ទីផ្សារ CLMV ជាពិសេសប្រទេសកម្ពុជា ចាប់តាំងពីពេលដែលក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១០។ កន្លងមកនេះ យើងបានបញ្ចប់គម្រោងខ្សែបញ្ជូនអគ្គិសនីដែលមានតង់ស្យុងខ្ពស់ និងអនុស្ថានីយ៍ជាច្រើន ស្របពេលជាមួយគ្នានោះ យើងកំពុងតែធ្វើការងារជាបន្តបន្ទាប់នៅលើគម្រោងមួយចំនួនតូចផ្សេងទៀត ដែលស្របគ្នានឹងផែនការមេនៃការបង្កើតខ្សែបណ្តាញអគ្គិសនីថ្នាក់ជាតិ។

នៅក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនេះ PCL បានបញ្ចប់ដោយជោគជ័យនូវខ្សែបញ្ជូនអគ្គិសនីដំបូងគេបង្អស់មួយខ្សែ ដែលមានតង់ស្យុង ៥០០ គីឡូវ៉ុល មានប្រវែងប្រហែល ១៥០ គម. ដែលជាផ្នែកមួយនៃប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី ដែលមានប្រវែង ១៩០ គម. ចាប់ពីក្រុងព្រះសីហនុទៅបែកចាន។ យើងក៏បានប្រគល់អនុស្ថានីយ៍ឧត្តរមានជ័យដែលមានតង់ស្យុង ១១៥/២២ គីឡូវ៉ុល និងអនុស្ថានីយ៍បែកចាន ដែលមានតង់ស្យុង ២៣០/២២ គីឡូវ៉ុល បានដោយជោគជ័យ កាលពីខែធ្នូ ឆ្នាំ ២០១៩ រួមជាមួយការបញ្ចប់ខ្សែបញ្ជូនអគ្គិសនី ដែលមានតង់ស្យុង១១៥ គីឡូវ៉ុល ពីសៀមរាបទៅឧត្តរមានជ័យផងដែរ។

ការបញ្ចប់គម្រោងទាំងនេះបានបង្កើតកាលវិភាគនៃកាតព្វកិច្ចទូទាត់ប្រាក់របស់ពួកគេរៀងៗខ្លួន ហើយវាក៏ជាសញ្ញានៃការចាប់ផ្តើមដំណាក់កាលនៃការបង្កើតលំហូរសាច់ប្រាក់របស់គម្រោងទាំងនេះ នៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀតដែរ។ លំហូរសាច់ប្រាក់ចូល នឹងកាត់បន្ថយការប្រឈមមុខរបស់ PCL នឹងកម្ទីបន្តិចម្តងៗស្របពេលជាមួយគ្នានោះ ចាប់ផ្តើមបង្គរលំហូរសាច់ប្រាក់ដោយសេរីជូនក្រុមហ៊ុន។

ស្របពេលជាមួយគ្នានេះ ក្រុមការងារផ្នែកលក់បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងការសម្គាល់ឃើញគម្រោងដែលមានសក្តានុពលថ្មីៗរួចរាល់ហើយ ដើម្បីបង្កើតសៀវភៅកត់ត្រាការបញ្ជាទិញដែលនឹងអាចផ្តល់ការគាំទ្រដល់ក្រុមហ៊ុន នៅក្នុងគន្លងនៃភាពរីកចម្រើនផ្នែកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។

បច្ចុប្បន្ន សេវារបស់យើងត្រូវបានផ្តល់ជូនដោយផ្អែកលើមូលដ្ឋាននៃកិច្ចសន្យាជាចម្បង សម្រាប់ការចនាប្លង់ការធ្វើលទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ឱ្យប្រើប្រាស់ (“EPCC”) អនុស្ថានីយ៍ HV និង EHV ខ្សែបញ្ជូនអគ្គិសនី HV និង EHV ព្រមទាំងប្រព័ន្ធខ្សែកាបអគ្គិសនីក្រោមដី សម្រាប់បញ្ជូន និងចែកចាយអគ្គិសនី។ នៅពេលឆាប់ៗខាងមុខនេះ PCL ក៏នឹងចាប់ផ្តើមចូលរួមនៅក្នុង EPCC នៃគម្រោងដែលទាក់ទងនឹងថាមពលកកើតឡើងវិញ ដែលរួមបញ្ចូលទាំងរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងរោងចក្រកែច្នៃសំណល់ទៅជាថាមពលផងដែរ។

PCL ជឿជាក់យ៉ាងខ្លាំងក្លាថា វិស័យថាមពលប្រកបដោយចីរភាព និងថាមពលកកើតឡើងវិញ នឹងឈានមុខគេនៅក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពល នៅក្នុងពេលឆាប់ៗខាងមុខ។ វិស័យនេះក៏កាន់តែមានភាពលេចធ្លោបន្ថែមទៀត នៅក្នុងសេណារីយ៉ូនៃការផ្គត់ផ្គង់អគ្គិសនីនៅតាមទីជនបទ ជាកន្លែងដែលការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដោយមិនប្រើខ្សែរួមជាមួយដំណោះស្រាយក្នុងស្តុកទុកថាមពលប្រកបដោយចីរភាពនឹងក្លាយជាការស្នើផ្តល់ដែលមានលក្ខណៈអនុគ្រោះដល់ប្រជាជននៅតាមទីជនបទ នៅក្នុងតំបន់ CLMV ដែលតម្រូវការថាមពលភាគច្រើន នៅមិនទាន់បានបំពេញតាមនៅឡើយទេ។

PESTECH

យើងមានការយល់ដឹងនៅក្នុងផ្នែកនេះ ហើយបានរៀបចំខ្លួនយ៉ាងល្អនៅក្នុងការជម្រុញឲ្យមានឱកាសនៃ ថាមពលកើតឡើងវិញ ជាពិសេសនៅក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។ PCL បានបង្កើតសាខារបស់ ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានក្រុមការងារក្នុងតំបន់របស់ខ្លួនកំពុងតែចាប់ផ្តើមស្វែងរកសន្ទស្សន៍ មួយចំនួនដែលត្រូវបានសម្គាល់ឃើញ ដែលកត់សម្គាល់ការវាយសង្កេតជាលើកដំបូងនៅក្នុងផ្នែកនេះ នៃ អាជីវកម្មថាមពល។

នៅពេលដែលយើងផ្លាស់ចូលទៅកាន់ឆ្នាំហិរញ្ញវត្ថុថ្មី ឆ្នាំ 2021 ការបញ្ជាទិញនាពេលបច្ចុប្បន្ន ដែលមាននៅ ក្នុងដៃរបស់យើង មានតម្លៃប្រហែល USD104 លានដុល្លារអាមេរិក នឹងចំពោះការបំពេញការងាររបស់ក្រុម ហ៊ុនយើងនៅក្នុងរយៈពេលពីរ (2) ឆ្នាំបន្ទាប់ទៀត។ លើសពីនេះទៀត យើងមានទំនុកចិត្តថា មានឱកាសជា ច្រើននៅក្នុងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃតំបន់នៅតាមដងទន្លេមេគង្គ ដែលយើងកំពុងតែផ្តល់សេវា នេះ ដែលនឹងបន្តបំពេញបន្ថែមនៅក្នុងសៀវភៅបញ្ជាទិញរបស់យើង។

យើងប្តេជ្ញាចិត្តពាំនាំភាពរីកចម្រើនជាបន្តបន្ទាប់មកកាន់ PCL និងផ្តល់លទ្ធផលវិជ្ជមានដល់ម្ចាស់ភាគហ៊ុន របស់យើង ស្របពេលជាមួយគ្នានោះ ជួយដល់ប្រទេសនានាដែលយើងបានផ្តល់សេវាជូន នៅក្នុងតំបន់ CLMV ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពលរបស់ពួកគេ។

សូមអរគុណ!


Han Fatt Juan



ប្រធាននាយកប្រតិបត្តិ

កាលបរិច្ឆេទ៖ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2020

មាតិកា

ទស្សនវិស័យ និង បេសកកម្ម.....	i
ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	ii
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	iii
សមាសភាពក្រុមប្រឹក្សាភិបាល.....	iv
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល.....	v
សេចក្តីថ្លែងរបស់នាយកប្រតិបត្តិ.....	vi

ផ្នែកទី ១-ព័ត៌មានទូទៅពាក់ព័ន្ធនឹងក្រុមហ៊ុន

- ក. អត្តសញ្ញាណរបស់ក្រុមហ៊ុន
- ខ. លក្ខណៈរបស់អាជីវកម្ម
- គ. សម្ព័ន្ធភាពក្រុមហ៊ុន
- ឃ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ
- ង. ស្ថានភាពទីផ្សារ
- ច. ស្ថានភាពប្រកួតប្រជែង
- ឆ. ផែនការអនាគត
- ជ. កត្តាហានិភ័យ

ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

- ក. លទ្ធផលប្រតិបត្តិការធុរកិច្ច
- ខ. រចនាសម្ព័ន្ធចំណូល

ផ្នែកទី ៣ - ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម

- ក. រចនាសម្ព័ន្ធគ្រប់គ្រង
- ខ. ក្រុមប្រឹក្សាភិបាល
- គ. បុគ្គលិកជាន់ខ្ពស់

ផ្នែកទី ៤ - ព័ត៌មានអំពីការជួញដូរមូលបត្រ និងភាគហ៊ុនិករបស់ក្រុមហ៊ុន

- ក. ព័ត៌មានអំពីមូលបត្រ
- ខ. ថ្លៃ និងបរិមាណជួញដូរមូលបត្រ
- គ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់
- ឃ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន
- ង. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ

ផ្នែកទី ៥ - របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង

ផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មដោយសវនករក្រៅ

ផ្នែកទី ៧ - ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាក់ទំនងផលប្រយោជន៍

- ក. ប្រតិបត្តិការសំខាន់ៗជាមួយភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី ៥% ឡើងទៅ
- ខ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល និងបុគ្គលិកជាន់ខ្ពស់
- គ. ប្រតិបត្តិការជាមួយអភិបាល និងភាគហ៊ុនិកពាក់ព័ន្ធនឹងការទិញ/លក់ទ្រព្យសកម្ម និងសេវានានា
- ឃ. ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល បុគ្គលិកជាន់ខ្ពស់ និងភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី ៥% ឡើងទៅ

- ង. ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់ក្រុមហ៊ុន ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហ្វូលឌីងរបស់ក្រុមហ៊ុននោះ
- ច. ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលធ្លាប់ជាអភិបាល ឬបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបុគ្គលដែលធ្លាប់ជាអភិបាល
- ឆ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាលដែលកំពុងតែកាន់កាប់មុខតំណែងណាមួយនៅក្នុងអង្គការមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀត ក្រៅពីក្រុមហ៊ុន
- ដ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាលដែលទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុពីក្រុមហ៊ុន

ផ្នែកទី ៨ - កិច្ចពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

- ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ
- ខ. កត្តាសំខាន់ៗដែលជះឥទ្ធិពលលើផលចំណេញ
- គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងប្រាក់ចំណូល
- ឃ. ផលប៉ះពាល់នៃអត្រាប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងតម្លៃទំនិញ
- ង. ផលប៉ះពាល់នៃអតិផរណា
- ច. គោលនយោបាយសេដ្ឋកិច្ច/សារពើពន្ធ/សាច់ប្រាក់របស់រាជរដ្ឋាភិបាល

ផ្នែកទី ៩ - ព័ត៌មានដែលចាំបាច់ផ្សេងទៀតសម្រាប់ការការពារវិនិយោគិន (ប្រសិនបើមាន)

ហត្ថលេខារបស់អភិបាលក្រុមហ៊ុន

ឧបសម្ព័ន្ធ៖ របាយការណ៍ស្តីពីអភិបាលកិច្ចសាជីវកម្មប្រចាំឆ្នាំ

ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងក្រុមហ៊ុន

ក. អត្តសញ្ញាណក្រុមហ៊ុន

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ៖ ផេសថិក (ខេមបូឌា) ម.ក

ជាអក្សរឡាតាំង៖ PESTECH (Cambodia) PLC

លេខកូដស្តង់ដារ៖ PEPC

អាសយដ្ឋាន៖ ផ្ទះលេខ ៦ ផ្លូវលេខ ៥៨៨ សង្កាត់បឹងកក់ទី II ខណ្ឌទួលគោក ភ្នំពេញ ប្រទេសកម្ពុជា

លេខទូរសព្ទ៖ +៨៥៥ ២៣ ៨៨២ ១០៥

ទូរសារ៖ +៨៥៥ ២៣ ៨៨២ ១០៦

គេហទំព័រ៖ www.pestech.com.kh

អ៊ីមែល៖ info@pestech.com.my

លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ ០០០០៥៥៧ កាលបរិច្ឆេទ៖ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១០

លេខអាជ្ញាប័ណ្ណអាជីវកម្ម៖ ៣២៦ Brk.DnS/ASN ចេញដោយ៖ MLMUPC

កាលបរិច្ឆេទ៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨

សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីកសាងផ្តល់ព័ត៌មានលេខ៖ ១៧១/២០ គ.ម.គ / ស.ស.រ.

កាលបរិច្ឆេទ៖ ២២ ខែកក្កដា ឆ្នាំ២០២០

អ្នកតំណាងរបស់ក្រុមហ៊ុន៖ Paul Lim Pay Chuan

ខ. លក្ខណៈរបស់អាជីវកម្ម

PCL ចូលរួមជាមួយនៅក្នុងការផ្តល់ដំណោះស្រាយផ្នែកវិស្វកម្ម និងបច្ចេកទេសនៃប្រព័ន្ធអគ្គិសនីគ្រប់ជ្រុងជ្រោយសម្រាប់៖

- ការរចនាប្លង់ ការធ្វើលទ្ធកម្ម ការសាងសង់ ការដំឡើង និងការដាក់ឱ្យប្រើប្រាស់អនុស្ថានីយ៍ HV និង EHV ខ្សែបញ្ជូនអគ្គិសនី HV និង EHV ព្រមទាំងប្រព័ន្ធខ្សែកាបអគ្គិសនីក្រោមដី សម្រាប់បញ្ជូន និងចែកចាយអគ្គិសនីផងដែរ
- ការដំណើរការ និងថែទាំ ("O&M") ខ្សែបញ្ជូនអគ្គិសនី និងអនុស្ថានីយ៍ និង
- ការធ្វើជំនួញសមាសធាតុ និងបរិក្ខារប្រព័ន្ធអគ្គិសនីដែលមានពាណិជ្ជសញ្ញាជាប់សន្យានិង និងមិនមែនជាប់សន្យានិង។

គ. សម្ព័ន្ធភាពរបស់ក្រុមហ៊ុន

ល.រ.	ឈ្មោះក្រុមហ៊ុន	ប្រភេទទំនាក់ទំនង	ភាគរយនៃការកាន់កាប់ភាគហ៊ុន	អាជីវកម្មចម្បង	កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន	ទីតាំងអាជីវកម្ម
១	PESTECH INTERNATIONAL BERHAD	ក្រុមហ៊ុនហ្វូលឌីង	៩៩,៧៩%	ការកាន់កាប់ការវិនិយោគ និងផ្តល់សេវាកម្មគ្រប់គ្រង	១០ មិថុនា ២០១១	No. 26, Jalan Utarid U5/14, Seksyen U5, 40150, Shah Alam, Selangor Darul Ehsan, Malaysia
២	PESTECH (Myanmar) Limited	បុត្រសម្ព័ន្ធ	១០០%	ផ្តល់សេវាដែលពាក់ព័ន្ធនឹងវិស្វកម្ម ការសាងសង់ ការរចនា ការដំឡើងប្រព័ន្ធអគ្គិសនីគ្រប់ជ្រុងជ្រោយ នៅក្នុងឧស្សាហកម្មអគ្គិសនី	២៤ មីនា ២០១៧	Level 10, Unit 01-05, Junction City Office Tower, Corner of Bogyoke Aung San Road and 27 th Street Pabedan Township, Yangon, Myanmar
៣	PESTECH Hinthar Corporation Limited	បុត្រសម្ព័ន្ធ	៦០%	បង្កើតហេដ្ឋារចនាសម្ព័ន្ធនៃ	២៤ មិថុនា ២០១៩	Thapayaynyo Street, No. 3E Shinsawpu

				វិស័យអគ្គិសនី និងលើកកម្ពស់ ផ្នែកអគ្គិសនី ដូចជា ការផលិត អគ្គិសនី ការបញ្ជូនអគ្គិសនី និង ការចែកចាយអគ្គិសនី ប្រព័ន្ធ microgrid និងហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីដទៃទៀត នៅតាម ទីជនបទនៃប្រទេសមីយ៉ាន់ម៉ា។		ward, Sannchaung Township, Yangon Myanmar
៤	PESTECH Microgrid Company Limited	បុត្រសម្ព័ន្ធ	៩០%	ផ្តល់ប្រព័ន្ធ microgrid និង ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ផ្សេងទៀត នៅតាមទីជនបទ នៃប្រទេសមីយ៉ាន់ម៉ា។	១៨ កុម្ភៈ២០២០	Level 10, Unit 01-05, Junction City Office Tower, Corner of Bogyoke Aung San Road and 27 th Street Pabedan Township, Yangon, Myanmar



យ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ

កាលពីមុន PCL ត្រូវបានគេស្គាល់ថាជា Tajri-Pestech JV Limited និងត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១០ ជាក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត នៅក្នុងប្រទេសកម្ពុជា។

មកទល់បច្ចុប្បន្ន PCL បានបញ្ចប់គម្រោងនានាដូចខាងក្រោម៖

វិសាលភាពនៃគម្រោង	អតិថិជន	ចំណេញនៃគម្រោង	តម្លៃនៃកិច្ចសន្យា គិតជាលានដុល្លារអា មេរិក	តម្លៃនៃកិច្ចសន្យា គិតជាលានរៀល ខ្មែរ*
គម្រោងបាត់ដំបង ⁽¹⁾	EDC	បានចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០១២ និងបាន បញ្ចប់នៅខែសីហា ឆ្នាំ ២០១២	០,២	៨១៨,៦
គម្រោងភាគខាងជើងភ្នំពេញ – កំពង់ ចាម ⁽²⁾	Cambodia Transmission Limited	បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០១០ និងបាន បញ្ចប់នៅខែឧសភា ឆ្នាំ ២០១៣	៤,៥	១៨ ៤១៨,៥
គម្រោង Sarawak ⁽³⁾	PSB	បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ ២០១៥ និង បានបញ្ចប់នៅខែកក្កដា ឆ្នាំ ២០១៥	០,៣	១ ២២៧,៩
គម្រោងកំពង់ចាម – ក្រចេះ ⁽⁴⁾	Diamond Power	បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ ២០១៥ និង បានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០១៧	១៧,២	៧០ ៣៩៩,៦០
គម្រោងភាគខាងលិចភ្នំពេញ – ក្រុង ព្រះសីហនុ ⁽⁵⁾	Alex Corporation	បានចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០១៥ និង បានបញ្ចប់នៅខែមករា ឆ្នាំ ២០២០	១៤៦,៩	៦០១ ២៦១,៧
គម្រោងសៀមរាប – ឧត្តរមានជ័យ ⁽⁶⁾	Schneitec Co., Ltd	បានចាប់ផ្តើមនៅខែមករា ឆ្នាំ ២០១៨ និង បានដាក់ឱ្យប្រើប្រាស់នៅខែមករា ឆ្នាំ ២០២០	២៦,០	១០៦ ៤១៨
ផ្គត់ផ្គង់ TACSR សម្រាប់ខ្សែបញ្ជូនអគ្គិសនី សន្លឹកដែលមានតង់ស្យុងកម្រិតខ្ពស់ ២៣០ គីឡូវ៉ុល ពីអនុស្ថានីយ៍ស្ទឹងហាវ ទៅកាន់អនុស្ថានីយ៍ចំការហ្លួង។	EDC	បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៩ និង បានបញ្ចប់ត្រឹមខែកញ្ញា ឆ្នាំ២០១៩	៧,៥	៣០ ៦៩៧,៥

សម្គាល់៖

- (1) កិច្ចសន្យាពី EDC ជាប់ពាក់ព័ន្ធនឹងការសាងសង់គំណាត់បង្គាប់ខ្សែបញ្ជូនអគ្គិសនី ដែលមានតង់ស្យុង ១១៥ គីឡូវ៉ុល ពីអនុស្ថានីយ៍ដែលមាន
តង់ស្យុង ២៣០/១១៥ គីឡូវ៉ុល របស់ក្រុមហ៊ុន Cambodia Power Grid Co., Ltd ទៅកាន់អនុស្ថានីយ៍ដែលមានតង់ស្យុង ១១៥/២២
គីឡូវ៉ុល របស់ក្រុមហ៊ុន Cambodia Power Transmission Lines Co., Ltd. នៅក្នុងខេត្តបាត់ដំបង ដែលមានប្រវែង ០.៩៧ គម.
សម្រាប់តម្លៃនៃកិច្ចសន្យាចំនួន ២២៣ ៤០៧ ដុល្លារអាមេរិក។
- (2) កិច្ចសន្យាពាក់ព័ន្ធនឹងការសាងសង់អនុស្ថានីយ៍ HV និងគំណាត់បង្គាប់នៃការបញ្ជូនអគ្គិសនី HV ពីបណ្តាញបញ្ជូនអគ្គិសនីនៅភាគខាងជើង
ភ្នំពេញ ទៅកាន់បណ្តាញបញ្ជូនអគ្គិសនីនៃខេត្តកំពង់ចាម នៅក្នុងប្រទេសកម្ពុជា។
- (3) សេវាគ្រប់គ្រងគម្រោង និងគ្រប់គ្រងសំណង់ស៊ីវិលសម្រាប់ការសាងសង់អនុស្ថានីយ៍ ដែលមានតង់ស្យុង ២៧៥/៣២ គីឡូវ៉ុល និង
១៣២/១១ គីឡូវ៉ុល។
- (4) ការរចនា វិស្វកម្ម ការបញ្ជូនសាកល្បង ការដំឡើង និងការដាក់ឱ្យប្រើប្រាស់ switchyard ដែលមានតង់ស្យុង ២៣០ គីឡូវ៉ុល នៅក្នុង
អនុស្ថានីយ៍កំពង់ចាមដែលមានស្រាប់ អនុស្ថានីយ៍ថ្មីនៅក្រចេះ ដែលមានតង់ស្យុង ២៣០/២២ គីឡូវ៉ុល និងការតភ្ជាប់ទៅវិញទៅមកនៃ
ខ្សែបញ្ជូនអគ្គិសនី ប្រវែង ១២៥ គម ពីអនុស្ថានីយ៍កំពង់ចាមទៅកាន់អនុស្ថានីយ៍ក្រចេះ។
- (5) ការរចនា វិស្វកម្ម ការដំឡើង ការធ្វើតេស្ត និងការដាក់ឱ្យប្រើប្រាស់នៃគម្រោងភាគខាងលិចភ្នំពេញ – ក្រុងព្រះសីហនុ សម្រាប់ខ្សែបញ្ជូនអគ្គិ
សនី ភាគខាងលិចភ្នំពេញ – ក្រុងព្រះសីហនុ ដែលមានតង់ស្យុង ២៣០ គីឡូវ៉ុល និងគម្រោងពង្រីកអនុស្ថានីយ៍ ដែលមានតង់ស្យុង
២៣០/១១៥/២២ គីឡូវ៉ុល ដោយបានបង្កើនកម្រិតទៅជាខ្សែបញ្ជូនអគ្គិសនីបែកចាន – ក្រុងព្រះសីហនុ ដែលមានតង់ស្យុង ២៣០/៥០០
គីឡូវ៉ុល និងគម្រោងពង្រីកអនុស្ថានីយ៍ ដែលមានតង់ស្យុង ២៣០/១១៥/២២ គីឡូវ៉ុល។
- (6) ការអភិវឌ្ឍខ្សែបញ្ជូនអគ្គិសនីដែលមានតង់ស្យុង ១១៥ គីឡូវ៉ុល ពីសៀមរាបទៅឧត្តរមានជ័យ អនុស្ថានីយ៍ឧត្តរមានជ័យ ដែលមានតង់ស្យុង

គិតមកទល់បច្ចុប្បន្ន PCL បានចូលរួមនៅក្នុងគម្រោងនានាដូចខាងក្រោម នៅក្នុងប្រទេសកម្ពុជា៖

គម្រោង	អតិថិជន	ចំណាយនៃការសាងសង់	តម្លៃនៃកិច្ចសន្យា គិតជាលានដុល្លារ អាមេរិក	តម្លៃនៃកិច្ចសន្យា គិតជាលានរៀលខ្មែរ*
គម្រោងប្រព័ន្ធបញ្ជូនអគ្គិសនីនៃរោងចក្រវ៉ារីអគ្គិសនីស្ទឹងតាតៃ – ភ្នំពេញ ⁽¹⁾	Alex Corporation	បានចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០១៧ និងបានបញ្ចប់ត្រឹមខែមេសា ឆ្នាំ ២០២១	១០០,២	៤១០ ១១៨,៦
វិស្វកម្មលើគម្រោងទាំងមូល ធ្វើលទ្ធកម្ម សាងសង់ និងដាក់ឱ្យប្រើប្រាស់រោងចក្រផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ដែលមានចរន្តឆ្លាស់ទំហំ ២០ មេហ្គាវ៉ាត់ (ចរន្តដាច់ទំហំ ២៤ មេហ្គាវ៉ាត់) នៅក្រុងបារិត ខេត្តស្វាយរៀង	Green Sustainable Ventures (Cambodia) Co., Ltd.	៩ ខែ	២៤,០	៩៨ ២៣២
ផ្គត់ផ្គង់ រចនាប្លង់ សាងសង់ ដំឡើង បំពាក់បរិក្ខារ ធ្វើតេស្ត ដាក់ឱ្យប្រើប្រាស់ ផ្គត់ផ្គង់ថាមពល និងប្រគល់អនុស្សាវរីយ៍បញ្ជូនថាមពលអន្តរាគមន៍ ដែលមានតម្លៃសរុប ២៣០/១១ គឺជារូបភាព	Renaissance Minerals (Cambodia) Ltd	បានចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០២០ និងបានបញ្ចប់ត្រឹមខែមីនា ឆ្នាំ ២០២១	៧,៣	២៩ ៨៧៨,៩

សម្គាល់៖

- (1) រចនាប្លង់ វិស្វកម្ម ដំឡើង ធ្វើតេស្ត និងដាក់ឱ្យប្រើប្រាស់វិស្វកម្មអគ្គិសនីដែលមានតម្លៃសរុប ២៣០ គឺជារូបភាព មានប្រវែងប្រហែល ២២០ គម. ពីរោងចក្រវ៉ារីអគ្គិសនីស្ទឹងតាតៃ ទៅកាន់អនុស្សាវរីយ៍បែកចែកថ្មី ដែលត្រូវបានស្នើឡើង នៅភ្នំពេញ និងផ្គត់ផ្គង់ ដំឡើង និងគ្រប់គ្រងវិស្វកម្មអគ្គិសនីចំនួនពីរ (២) ខ្សែ ដែលមានតម្លៃសរុប ២៣០ គឺជារូបភាព នៅ វាល (switchyard) រោងចក្រវ៉ារីអគ្គិសនីស្ទឹងតាតៃ។
* ផ្អែកតាមអត្រាប្តូរប្រាក់ ១ ដុល្លារអាមេរិក = ៤ ០៩៣ រៀលខ្មែរ

ង. ស្ថានភាពទីផ្សារ

ការប្រើប្រាស់ ឬតម្រូវការអគ្គិសនី គឺជាយានដ័រសំខាន់មួយរបស់ឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនី ដែលជាលទ្ធផល ធ្វើឱ្យមានតម្រូវការដំណោះស្រាយផ្នែកវិស្វកម្ម និងបច្ចេកទេសប្រព័ន្ធថាមពល។ តម្រូវការអគ្គិសនី ត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើង ស្របពេលជាមួយគ្នានឹងកំណើតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែរ។ ផ្អែកតាមការពិតដែលថា អគ្គិសនីបានដើរតួយ៉ាងសំខាន់នៅក្នុងការផ្តល់ថាមពលដល់ភាពរីកចម្រើននោះ ឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរំពឹងទុកថានឹងមានភាពរីកចម្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលជាលទ្ធផលដោយផ្ទាល់នៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។

ផលិតផលក្នុងស្រុកសរុប ("ផសស") របស់ប្រទេសកម្ពុជា បានកើនឡើង ៦២,៧៦% ពី ៣២,៥៥ ទ្រីលានរៀលខ្មែរ នៅក្នុងឆ្នាំ ២០១១ ទៅ ៥២,៩៨ ទ្រីលានរៀលខ្មែរ នៅក្នុងឆ្នាំ២០១៨។ ផសស ក្នុងប្រជាជនម្នាក់ នៅក្នុងប្រទេសកម្ពុជា បានកើនឡើង ៨៧,១៦% ពី ២,២៩ លានរៀលខ្មែរ នៅក្នុងឆ្នាំ ២០១១ ទៅ ៣,៣៧ លានរៀលខ្មែរ នៅក្នុងឆ្នាំ២០១៨។ ចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៨ តម្រូវការអគ្គិសនីក្នុងប្រជាជនម្នាក់ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងពី ១៧៦,១៥ គីឡូវ៉ាត់ម៉ោង ("kWh") ទៅ ៥៣២,៣១ kWh។

ស្របតាមផែនការអភិវឌ្ឍន៍ថាមពល (២០០៨-២០២១) តម្រូវការអគ្គិសនី ត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ឆ្នាំ ២០២១។ ការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងពី ២ ៥៧២,៧៤ ពីហ្គាវ៉ាត់ម៉ោង ("GWh") នៅក្នុងឆ្នាំ ២០១១ ទៅ ៨ ៦៤៩,៩៨ GWh នៅក្នុងឆ្នាំ ២០១៨ ក្នុងអត្រាកំណើនសមាសប្រចាំឆ្នាំ ("CAGR") ១៤,៩១%។ ក្រុមហ៊ុន Smith Zander International Sdn Bhd បានធ្វើការប៉ាន់ស្មានថា តម្រូវការអគ្គិសនីនឹងមានការកើនឡើងពី ៨ ៦៤៩,៩៨ GWh នៅក្នុងឆ្នាំ ២០១៨ ទៅ ១២ ០១៩,៧៥ GWh នៅក្នុងឆ្នាំ ២០២០ ក្នុងអត្រា CAGR ១៧,៨៨%

ដែលតាមពីក្រោយកំណើនសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) ដើម្បីធ្វើឲ្យអត្រាផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសមានភាពល្អប្រសើរឡើង។

រដ្ឋាភិបាលបានរៀបចំផែនការសម្រាប់ការបង្កើនសមត្ថភាពផលិត និងសមត្ថភាពបញ្ជូនថាមពល ដែលត្រូវបានដំឡើងរួចរាល់ហើយ ដើម្បីបំពេញតាមកំណើននៃការប្រើប្រាស់អគ្គិសនីនាពេលអនាគត។ ផែនការអភិវឌ្ឍន៍ថាមពល (២០០៨-២០២១) គូសបញ្ជាក់អំពីយុទ្ធសាស្ត្រជាតិនៅក្នុងការអភិវឌ្ឍសមត្ថភាពផលិត សមត្ថភាពបញ្ជូន និងការធ្វើជំនួញថាមពលជាមួយប្រទេសជិតខាង។ រដ្ឋាភិបាលប្តេជ្ញាចិត្តជម្រុញការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅតាមទីជនបទនៃប្រទេសកម្ពុជា។ ដូច្នេះ រដ្ឋាភិបាលបានកំណត់គោលដៅដែលមានពីរដំណាក់កាល នៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅតាមទីជនបទ តាមរយៈក្រសួងរ៉ែ និងថាមពល។ ទីមួយ រដ្ឋាភិបាលកំណត់គោលដៅថា គ្រប់ភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជានឹងទទួលបានការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ ២០២០។ ទីពីរ រដ្ឋាភិបាលកំណត់គោលដៅថា យ៉ាងតិច ៧០% នៃចំនួនគ្រួសារសរុប នឹងទទួលបានការផ្គត់ផ្គង់អគ្គិសនីដែលមានគុណភាពល្អតាមរយៈខ្សែបញ្ជូនអគ្គិសនី នៅមុនឆ្នាំ២០៣០។ ស្របតាមគោលដៅថ្នាក់ជាតិរបស់ខ្លួន រដ្ឋាភិបាលមានបំណងពង្រឹងប្រព័ន្ធបញ្ជូនអគ្គិសនីនៅក្នុងប្រទេសកម្ពុជាតាមរយៈភ្នាក់ងារមួយដែលមានទំហំជាង ២០ដង ចាប់ពី ១២០ គីឡូវ៉ត់ (“គម.”) នៅក្នុងឆ្នាំ ២០០១ ទៅ ២ ៥៨២ គម. មុនឆ្នាំ២០២០។

កំណើនបណ្តាញបញ្ជូន និងចែកចាយអគ្គិសនីនៅក្នុងប្រទេសកម្ពុជា គាំទ្រដល់កំណើនហេដ្ឋារចនាសម្ព័ន្ធនៃការផលិតថាមពលនៅក្នុងប្រទេស។ ប្រវែងខ្សែបញ្ជូនអគ្គិសនីសរុបនៅក្នុងប្រទេសកម្ពុជា បានកើនឡើងពី ៥៥៧,០៣ គម. នៅក្នុងឆ្នាំ ២០១១ ទៅ ២ ០៣១,០៤ គម. នៅក្នុងឆ្នាំ ២០១៨ ក្នុងអត្រា CAGR ២០,៣០%។ នៅក្នុងរយៈពេលដូចគ្នានេះ ខ្សែបញ្ជូនអគ្គិសនីដែលមានតង់ស្យុង ២៣០ គីឡូវ៉ុល បានកក់ត្រាអត្រាកំណើនខ្ពស់ជាងគេបំផុត ដែលបានកើនឡើងពី ១៨១,០០ គម. ទៅ ១ ២២៣,៨៨ គម. ក្នុងអត្រា CAGR ៣១,៤១%។ នៅក្នុងឆ្នាំ ២០១៨ មានអនុស្សាវរីយ៍បញ្ជូនអគ្គិសនីចំនួន ៦១ កន្លែងនៅក្នុងប្រទេសកម្ពុជា និងមានសមត្ថភាពផ្គត់ផ្គង់សរុបចំនួន ២ ៦៨៦,៣០ មេហ្គាវ៉ាត់ (“MVA”)។

តម្រូវការអគ្គិសនីនៅក្នុងប្រទេសកម្ពុជានឹងនៅតែមានភាពរឹងមាំនៅក្នុងរយៈពេលវែង ពីព្រោះវាគឺជាភ្នាក់ងារដ៏ចាំបាច់មួយនៅក្នុងការគាំទ្រដល់កំណើន និងការអភិវឌ្ឍជាតិ អាស្រ័យហេតុនេះ វានឹងបន្តធ្វើឲ្យមានការកំណើនតួអង្គនៅក្នុងឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនី។ នៅក្នុងនាមជាតួអង្គម្នាក់នៅក្នុងឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនី វាត្រូវបានគេប្រមើលមើលទុកជាមុនថា PCL នឹងអាចបង្កើនជំហរដែលមានលក្ខណៈវិជ្ជមាននៃឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនីនៅក្នុងរយៈពេលវែង។

(ប្រភព៖ របាយការណ៍ស្តីពីទស្សនៈវិស័យ និងជំហររបស់ឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Smith Zander International Sdn Bhd)

ច. ស្ថានភាពប្រកួតប្រជែង

PCL ទទួលបានការគាំទ្រពីកម្លាំង និងឧត្តមភាពដែលមានលក្ខណៈប្រកួតប្រជែងសំខាន់ៗដូចខាងក្រោម ដើម្បីទ្រទ្រង់អាជីវកម្មរបស់យើង ព្រមទាំងដើម្បីគាំទ្រដល់ភាពរីកចម្រើនរបស់យើងផងដែរ។ ឧត្តមភាពដែលមានលក្ខណៈប្រកួតប្រជែងសំខាន់ៗទាំងនេះត្រូវបានកំណត់ដូចខាងក្រោម៖

- ១. យើងស្ថិតនៅក្នុងទីតាំងដ៏ល្អដើម្បីទទួលបានអត្ថប្រយោជន៍ពីកំណើនតម្រូវការអគ្គិសនីនៅក្នុងប្រទេសកម្ពុជា
- ២. យើងមានជំនាញផ្នែកបច្ចេកទេសដ៏ខ្លាំងក្លានៅក្នុងការធ្វើវិស្វកម្មប្រព័ន្ធថាមពល
- ៣. យើងមានគំរូអាជីវកម្មដែលមានការរួមបញ្ចូលនៅទូទាំងផ្នែកបញ្ជូន និងផ្នែកចែកចាយនៃវិស្វកម្មប្រព័ន្ធថាមពល
- ៤. យើងសង្កត់ធ្ងន់លើគុណភាពដែលជាចំណុចផ្ដោតដ៏សំខាន់នៅក្នុងការផ្តល់សេវារបស់យើង និង
- ៥. យើងមានគណៈគ្រប់គ្រងដែលមានបទពិសោធន៍ និងមានការលះបង់ ដែលផ្ដោតលើការធ្វើឲ្យអាជីវកម្មរបស់យើងមានភាពរីកចម្រើន។

ឆ. ផែនការអនាគត

យើងមានបំណងអនុវត្តយុទ្ធសាស្ត្រនានាដូចខាងក្រោម ជាផ្នែកមួយនៃផែនការអនាគតរបស់យើង ដើម្បីសម្រេចបាននូវភាពរីកចម្រើន និងការថែរក្សាកម្លាំងប្រកួតប្រជែងរបស់យើង៖

១. យើងមានបំណងបន្តពង្រឹងគោលជំហរផ្នែកទីផ្សាររបស់យើងនៅក្នុងផ្នែកទីផ្សារនៃការបញ្ជូន និងការចែកចាយថាមពលនៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតាមតម្រូវការថាមពលដែលកំពុងតែមានការកើនឡើង
២. យើងកំពុងតែធ្វើពិពិធកម្មដំណោះស្រាយផ្នែកវិស្វកម្ម និងផ្នែកបច្ចេកទេសនៃប្រព័ន្ធថាមពលរបស់យើង ដើម្បីរួមបញ្ចូល O&M នៃហេដ្ឋារចនាសម្ព័ន្ធថាមពល
៣. យើងមានបំណងពង្រីកសកម្មភាពចែកចាយថាមពលបន្ថែមទៀត ដែលនឹងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់គ្រូបរបស់យើង
៤. យើងមានបំណងចាប់ឱកាសពង្រីកខ្លួននៅក្នុងទីផ្សារបញ្ជូន និងចែកចាយថាមពលនៅក្នុងប្រទេសជិតខាង
៥. យើងមានបំណងបង្កើតរោងចក្រផលិតផលសម្រាប់សមាសធាតុនៃប្រព័ន្ធថាមពល ដើម្បីធ្វើពិពិធកម្មចរន្តប្រាក់ចំណូលរបស់យើង និង
៦. យើងមានបំណងស្វែងរកឱកាសចុះបញ្ជីលក់មូលបត្របន្ទាប់បន្សំនៅលើទីផ្សារមូលបត្រនៃប្រទេសថៃ។

៨. កត្តាហានិភ័យ

១. កត្តាអត្រាការប្រាក់

ហានិភ័យនៃអត្រាការប្រាក់សំដៅលើហានិភ័យនៃការឡើងចុះនៃអត្រាការប្រាក់នាពេលអនាគត ដែលអាចជះឥទ្ធិពលជាអវិជ្ជមានដល់ចំណាយ និងផលចំណេញនៃការធ្វើហិរញ្ញប្បទានចំពោះក្រុមហ៊ុនយើង។

សមត្ថភាពរបស់ PCL នៅក្នុងការពង្រីកអាជីវកម្មរបស់យើង គឺអាស្រ័យលើសមត្ថភាពរបស់យើងនៅក្នុងការបង្កើនហិរញ្ញប្បទានឲ្យបានគ្រប់គ្រាន់ នៅក្នុងទម្រង់នៃការផ្តល់ហិរញ្ញប្បទានតាមរយៈបំណុលពីខាងក្រៅ ការផ្តល់ហិរញ្ញប្បទានទ្រព្យម្ចាស់ ឬលំហូរសាច់ប្រាក់ដែលបានបង្កើតឡើងផ្ទៃក្នុង។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ថយហានិភ័យ

តាមប្រវត្តិសាស្ត្រ ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរនៃការឡើងចុះនៃអត្រាការប្រាក់លើប្រាក់ចំណេញរបស់ក្រុមហ៊ុនយើងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ PCL បានចុះកិច្ចសន្យាផ្លាស់ប្តូរអត្រាការប្រាក់ដើម្បីបង្ការការប្រឈមរបស់ក្រុមហ៊ុនទៅនឹងហានិភ័យនៃអត្រាការប្រាក់លើកម្ចីរបស់យើង។ កិច្ចសន្យាផ្លាស់ប្តូរអត្រាការប្រាក់នោះអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើនកម្ចីក្នុងអត្រាការប្រាក់អណ្តែត និងផ្លាស់ប្តូរទៅជាអត្រាថេរ។

លើសពីនេះទៀត គណៈគ្រប់គ្រងនឹងបន្តវាយតម្លៃយ៉ាងប្រុងប្រយ័ត្នអំពីហានិភ័យនៃអត្រាការប្រាក់ និងកំណត់អំពីតម្រូវការក្នុងការចុះកិច្ចសន្យាទប់ស្កាត់ការកើនឡើងនៃអត្រាការប្រាក់នាពេលអនាគត។

២. ហានិភ័យនៃអត្រាប្តូរប្រាក់

ហានិភ័យនៃអត្រាប្តូររូបិយប័ណ្ណបរទេសរបស់ PCL កើតឡើងដោយសារប្រតិបត្តិការនានាត្រូវបានធ្វើឡើងជាប្រចាំប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិក។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ថយហានិភ័យ

គណៈគ្រប់គ្រងរបស់យើងមានបទពិសោធន៍ជាច្រើននៅក្នុងការទិញសម្ភារៈ និងឬបរិក្ខារ/នានា និងពិនិត្យតាមដានជាបន្តបន្ទាប់លើនិន្នាការនៃទីផ្សារលើតម្លៃសម្ភារៈ និងឬបរិក្ខារ/ទាំងនោះ ដើម្បីធានាថា ការប្រឈមមុខនឹងហានិភ័យនៃអត្រាប្តូរប្រាក់បានបន្តស្ថិតនៅកម្រិតទាប។

ទោះបីជាមានការលើកឡើងដូចខាងលើក៏ដោយ ក៏ពុំមានការបញ្ជាក់ថា បម្រែបម្រួលនៃអត្រា ប្តូរប្រាក់នាពេលអនាគត នឹងជះឥទ្ធិពលអវិជ្ជមានលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយើងនោះទេ។

៣. ហានិភ័យផ្នែកឧស្សាហកម្ម ហានិភ័យដែលទាក់ទងនឹងការប្រែប្រួលនៅក្នុងបរិបទជាតិ និងអន្តរជាតិ និងការកែប្រែ វិធាន និងបទប្បញ្ញត្តិនានា

៣.១ ការអាស្រ័យលើតម្រូវការនៃការផ្គត់ផ្គង់អគ្គិសនី

អតិថិជនរបស់យើង ភាគច្រើន ជាក្រុមហ៊ុនផ្តល់សេវាសាធារណៈ និងក្រុមហ៊ុនឧស្សាហកម្ម និងសម្បទានិក នៃហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលផ្តល់កិច្ចសន្យាម៉ៅការងារគ្រប់ជ្រុងជ្រោយនៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលពាក់ព័ន្ធ។ អាស្រ័យហេតុនេះ ការធ្វើអាជីវកម្មរបស់យើងត្រូវបានចងក្លាប់យ៉ាងតឹងទៅនឹងជំហាននៃ ភាពរីកចម្រើននៃសង្គម និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលពឹងផ្អែកលើមហិច្ឆតារបស់ប្រទេសនីមួយៗ។

ភាពយឺតយ៉ាវណាមួយនៅក្នុងការពង្រីក ឬបង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ ដែលបណ្តាលមកពីភាពរីកចម្រើននៃសង្គម និងកំណើនសេដ្ឋកិច្ចមានភាពអវិជ្ជមាននោះ នឹងមានផលប៉ះពាល់ដោយផ្ទាល់លើការធ្វើអាជីវកម្មរបស់យើង និងការរំពឹងទុករបស់ក្រុមហ៊ុនយើង។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តរបន្ថយហានិភ័យ

នៅក្នុងប្រទេសភាគច្រើន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ តាមធម្មតា នឹងមានតម្រូវការ អគ្គិសនីជាចម្បង ដែលកើតឡើងស្របពេលជាមួយកំណើនសេដ្ឋកិច្ច និងសកម្មភាពនៃការពង្រឹងលទ្ធភាព ក្នុងការទទួលបានថាមពលទាំងអស់។

៣.២ បម្រែបម្រួលស្ថានភាពនយោបាយ សង្គម និងនិយ័តកម្មនៅក្នុងប្រទេសកម្ពុជា និងប្រទេសជម្រកទៀត ដែលយើង អាចនឹងដំណើរការនៅទីនោះ

PCL ងាយទទួលរងផលប៉ះពាល់ពីបម្រែបម្រួលស្ថានភាពនយោបាយ និងនិយ័តកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងប្រទេសជម្រកទៀត ដែលយើងអាចនឹងដំណើរការនៅទីនោះ នាពេលអនាគត។ ស្ថានភាពអវិជ្ជមាន នៅក្នុងប្រទេសទាំងនោះអាចបង្កការរំខានយ៉ាងខ្លាំងក្លាដល់សកម្មភាពអាជីវកម្មរបស់យើង ហេតុដូច្នេះនេះ វាជះឥទ្ធិពលដល់ស្ថានភាពហិរញ្ញវត្ថុ លទ្ធភាពក្នុងការទទួលបានប្រាក់ចំណេញរបស់យើង។ ស្ថានភាពទាំងនេះ រួមមានជាអាទិ៍ បរិយាកាសសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងជាសកលនាពេលបច្ចុប្បន្ន អតិផរណា លក្ខខណ្ឌ ឥណទាន ការដឹកនាំផ្នែកនយោបាយ បទប្បញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាល ហានិភ័យនៃសង្គ្រាម វិវាទ សាស្ត្រហ្វូតពន្ធ ជាតួបន្ថែមកម្ម អស្សាមិករណ៍ និងការចរចាឡើងវិញ ឬការធ្វើមោឃភាពកិច្ចសន្យាដែលមានស្រាប់។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តរបន្ថយហានិភ័យ

យើងបានចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិកម្មដើម្បីដើរទន្ទឹងគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សង្គម និងនិយ័តកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងប្រទេសជម្រកទៀតដែលយើងអាចធ្វើអាជីវកម្មនៅទីនោះនាពេលអនាគតផងដែរ។

ទោះបីយ៉ាងណាក៏ដោយ លក្ខណៈអាជីវកម្ម និងយុទ្ធសាស្ត្ររបស់យើង មិនតម្រូវឲ្យយើងធ្វើការវិនិយោគដើមទុនក្នុងចំនួនច្រើនដើម្បីបង្កើតអាជីវកម្មនោះទេ។ ដូច្នេះ យើងមិនសូវទទួលរងផលប៉ះពាល់ពីកត្តានយោបាយ សេដ្ឋកិច្ច សង្គម និងនិយ័តកម្មអវិជ្ជមានណាមួយនោះទេ យើងជឿជាក់ថា យើងអាចសម្របតាមបម្រែបម្រួលទាំងនោះបាន ដោយសារតែកម្រិតនៃតម្រូវការដើមទុននៅកម្រិតអប្បបរមារបស់យើង និងពិពិធកម្មផ្នែកភូមិសាស្ត្ររបស់យើង។

៣.៣ ហានិភ័យផ្នែកប្រតិបត្តិការ

ក. ហានិភ័យផ្នែកប្រតិបត្តិការប្រចាំថ្ងៃ និងទំហំធានារ៉ាប់រង

ដោយសារតែ PCL បានចូលរួមនៅក្នុងឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនី ដូច្នេះសកម្មភាពអាជីវកម្មរបស់យើងងាយទទួលរងផលប៉ះពាល់ដោយសារហានិភ័យផ្នែកប្រតិបត្តិការ។ ហានិភ័យនៃប្រតិបត្តិការប្រចាំថ្ងៃ រួមមាន ហានិភ័យនៃឧបទ្វីបហេតុ ការអាក់ខានក្នុងការផ្គត់ផ្គង់សមាសធាតុសំខាន់ៗ ការអាក់ខានក្នុងការផ្គត់ផ្គង់សេវាសាធារណៈ ព្រមទាំងអគ្គិភ័យ ទឹកជំនន់ និង/ឬគ្រោះធម្មជាតិដទៃទៀត ដែលអាចបង្កការអាក់ខាន ឬភាពយឺតយ៉ាវនៅក្នុងការអនុវត្តគម្រោងរបស់យើង ហើយវាក៏អាចបណ្តាលឲ្យមានការខូចខាតចំពោះសម្ភារៈ និងបរិក្ខារ

របស់យើងផងដែរ ដែលតាមរយៈការខូចខាតទាំងនោះ អាចខានដល់ដំណើរការអាជីវកម្មរបស់យើង។ លើសពីនេះទៀត ដោយសារតែគម្រោងរបស់យើងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បរិក្ខារ និងគ្រឿងម៉ាស៊ីនធុន ធ្ងន់ យើងអាចជួបប្រទះនឹងឧប្បទ្វីហេតុ ឬហេតុការណ៍គ្រោះថ្នាក់នៅលើការដ្ឋាននៃគម្រោងនានា។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្ធូរបន្ថយហានិភ័យ

PCL ព្យាយាមដាក់កំហិតលើហានិភ័យនានាដូចខាងលើ តាមរយៈវិធីសាស្ត្រគ្រប់គ្រងហានិភ័យដូចខាងក្រោម នៅក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត៖-

- ៣.៣.១ យើងបានទិញប័ណ្ណសន្យាធានារ៉ាប់រងលើឧប្បទ្វីហេតុផ្ទាល់ខ្លួនជូនបុគ្គលិកគ្រប់រូប
 - ៣.៣.២ យើងធានាថា ការដ្ឋាននៃគម្រោងរបស់យើងអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាព ដែលមានចែងនៅក្នុងអាជ្ញាប័ណ្ណនានាដែលពាក់ព័ន្ធ ដែលត្រូវបានចេញដោយអាជ្ញាធរដែលពាក់ព័ន្ធ និងនីតិវិធីការងារផ្ទៃក្នុងដែលត្រូវបានអនុម័តរបស់យើង
 - ៣.៣.៣ យើងបានបង្កើតនីតិវិធីអនុវត្តគម្រោងផ្ទៃក្នុង និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាចំពោះប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
 - ៣.៣.៤ ការបណ្តុះបណ្តាលនៅខាងក្នុងក្រុមហ៊ុន និងការពន្យល់ត្រួសៗអំពីលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាព និងការប្រើប្រាស់បរិក្ខារយ៉ាងត្រឹមត្រូវ ត្រូវបានធ្វើឡើងដើម្បីធានាថា និយោជិតរបស់យើងទទួលបានការបណ្តុះបណ្តាលយ៉ាងសមស្រប ដើម្បីកាត់បន្ថយហានិភ័យនៃឧប្បទ្វីហេតុនៅលើការដ្ឋានគម្រោងឲ្យដល់កម្រិតអប្បបរមា និង
 - ៣.៣.៥ យើងព្យាយាមធានាថា សម្ភារៈដែលត្រូវបានផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់របស់យើង គឺស្របតាមយថាប្រភេទនៃគម្រោង ហើយសម្ភារៈទាំងនោះបានទទួលការធានារ៉ាប់រងពីការធានាគុណភាពរបស់ផលិតផល។
- គម្រោងរបស់យើងទាំងអស់មានធានារ៉ាប់រងគ្រប់គ្រាន់ ដើម្បីបង្ការការខូចខាត និងឧប្បទ្វីហេតុជាសក្តានុពល។

ខ. ការបំពេញការងារតាមគម្រោង

ការបំពេញការងាររបស់ PCL គឺធ្វើឡើងតាមគម្រោង។ សមត្ថភាពរបស់យើងនៅក្នុងការបង្កើនកិច្ចសន្យា នាពេលអនាគត គឺអាស្រ័យលើ ក្នុងចំណោមស្ថានភាពដទៃទៀត ស្ថានភាពនយោបាយរបស់រដ្ឋាភិបាល និងសេដ្ឋកិច្ចទូទៅ តម្រូវការក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់ និងបម្រែបម្រួលនៃលក្ខខណ្ឌធ្វើអាជីវកម្មទូទៅ និងលក្ខខណ្ឌឥណទាន ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។

លើសពីនេះទៀត ការបំពេញការងាររបស់ក្រុមហ៊ុនយើង នៅក្នុងឆ្នាំហិរញ្ញវត្ថុជាក់លាក់មួយ អាចពឹងផ្អែកយ៉ាងខ្លាំងក្លាលើគម្រោងតែមួយគត់ និងដំណាក់កាលនៃការអនុវត្តគម្រោងរបស់ខ្លួន។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្ធូរបន្ថយហានិភ័យ

PCL ចាត់វិធានការចាំបាច់នានា ដើម្បីបង្កើតមូលដ្ឋានអតិថិជនដ៏ទូលំទូលាយមួយ នៅក្នុងតំបន់ ដោយសារតែសេវា និងផលិតផលរបស់យើងមានតម្រូវការប្រហាក់ប្រហែលគ្នា នៅគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់។ យើងខិតខំប្រឹងប្រែងធានាឲ្យបាននូវសេចក្តីពេញចិត្តរបស់អតិថិជន ការថែរក្សាអតិថិជន និងការណែនាំបន្តឲ្យបានកម្រិតខ្ពស់៖-

- ១. ស្នើផ្តល់ដំណោះស្រាយ ឬសេវានានា ដែលមានបន្ថែមគុណតម្លៃ ដល់អតិថិជនរបស់យើង តាមរយៈបរិក្ខារធ្វើតេស្តនៅក្នុងក្រុមហ៊ុន ដែលមានភាពគ្រប់ជ្រុងជ្រោយ របស់យើង សម្រាប់ការដាក់ឲ្យដំណើរការអនុស្សាវរីយ៍ និង
- ២. ផ្តល់ដំណោះស្រាយយ៉ាងសមស្របដល់អតិថិជនដែលមាននៅក្នុងដៃ និងធានាថា អតិថិជនពេញចិត្តនិងគុណភាព និងសេវានានានៃគម្រោងរបស់យើង និងការអនុវត្តយ៉ាងទាន់ពេលវេលា។

គ. ហានិភ័យផ្នែកគម្រោង

ប្រាក់ចំណូលរបស់ PCL ភាគច្រើន មានប្រភពចេញពីគម្រោងដែលបានចុះកិច្ចសន្យាដោយបំពេញខ្វែង និងលក្ខខណ្ឌមួយចំនួន។ ប្រសិនបើគម្រោងរបស់យើងមានភាពយឺតយ៉ាវបណ្តាលមកពីកត្តានានាដែលយើង ត្រូវទទួលខុសត្រូវតាមកិច្ចសន្យានោះ ជាពិសេសកត្តាដែលស្ថិតក្រោមការគ្រប់គ្រងរបស់យើងនោះ យើងនឹង ទទួលខុសត្រូវលើការទូទាត់សំណងព្រាងទុក និងសំណងខូចខាតដែលបានកំណត់ជាមុន លើការបញ្ឈប់ ឬ ភាពយឺតយ៉ាវនោះ។ ដូច្នេះ ភាពយឺតយ៉ាវណាមួយ អាចជះឥទ្ធិពលដល់សមត្ថភាពរបស់យើងនៅក្នុងការ បញ្ចប់គម្រោងរបស់យើង និងសម្រេចគោលដៅនៃប្រាក់ចំណូលរបស់យើង និងផែនការអាជីវកម្មរបស់យើង នៅក្នុងរយៈពេលជាក់លាក់មួយ។ ការលំបាកដែលត្រូវប្រឈមនៅក្នុងការអនុវត្តគម្រោង ក៏អាចបណ្តាលឲ្យ មានការកើនឡើងនៃចំណាយកាន់តែខ្ពស់ផងដែរ។ ជាលទ្ធផល ប្រភេទនៃការអភិវឌ្ឍទាំងនេះ អាចមានផល ប៉ះពាល់ជាអវិជ្ជមានចំពោះអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃការដំណើរការរបស់យើង។

ក្រៅពីការលើកឡើងដូចខាងលើ គម្រោងរបស់យើងអាចប្រឈមនឹងការលុបចោល ការពន្យារពេល ឬការកែ ប្រែកាលវិភាគ ដែលអាចជះឥទ្ធិពលលើលទ្ធភាពក្នុងការទទួលបានប្រាក់ចំណេញដែលបានរំពឹងទុករបស់ ក្រុមហ៊ុនយើង។ លើសពីនេះទៀត ការបញ្ឈប់គម្រោងសំខាន់ៗណាមួយ នឹងមានផលប៉ះពាល់ជាអវិជ្ជមាន ចំពោះប្រាក់ចំណូលនាពេលអនាគតរបស់យើង។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ទុយហានិភ័យ

ចំពោះស្ថានភាពដែលយើងមិនអាចគ្រប់គ្រងបាន ដូចជា ស្ថានភាពអាកាសធាតុមិនល្អ និង/ឬទឹកជំនន់ ការ ពន្យារពេលបែបនោះនឹងត្រូវបានប៉ះប៉ូវដោយអតិថិជនរបស់យើង តាមរយៈការពន្យារពេលបញ្ចប់គម្រោង។ លើសពីនេះទៀត ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាជាមួយអតិថិជនរបស់យើងភាគច្រើន អតិថិជនរបស់យើង អាចស្នើសុំឲ្យមានការកែប្រែព័ត៌មានលម្អិតនៃកិច្ចសន្យា ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍មិនបានរំពឹងទុក ដែលជះឥទ្ធិពលដល់គម្រោងទាំងនោះ។ ជាទូទៅ កិច្ចសន្យារបស់យើងចែងថា ចំណាយដោយផ្ទាល់បន្ថែម និងពេលវេលាបន្ថែម ដែលបណ្តាលមកពីការកែប្រែព័ត៌មានលម្អិតក្នុងប្រភេទទាំងនេះ ត្រូវបានអនុញ្ញាតឲ្យ កើតឡើងនៅក្នុងកិច្ចសន្យារបស់យើង។

គម្រោងរបស់យើងទាំងអស់ គឺផ្អែកលើកិច្ចព្រមព្រៀងតាមកិច្ចសន្យា។ ការលុបចោល និងការបញ្ឈប់គម្រោង ណាមួយ នឹងអាស្រ័យលើ ខ្វែង និងលក្ខខណ្ឌដែលបានកំណត់នៅក្នុងកិច្ចសន្យាទាំងនោះ។ ជាទូទៅ ការ ទាមទារប្រាក់សម្រាប់ការងារដែលបានធ្វើមុនពេលលុបចោល ឬបញ្ឈប់បែបនោះ នឹងត្រូវបានអនុញ្ញាតនៅ ក្នុងកិច្ចសន្យាទាំងអស់នោះ។

លើសពីនេះទៀត យើងនឹងស្នើសុំបន្ថែមផ្នែកច្បាប់មុនពេលចុះកិច្ចសន្យាណាមួយ ដើម្បីធានាដល់កិច្ច ការពារផលប្រយោជន៍របស់ក្រុមហ៊ុន។

ង. ភាពពឹងផ្អែក និងអសមត្ថភាពនៅក្នុងការថែរក្សានាយកប្រតិបត្តិ និងបុគ្គលិកជាន់ខ្ពស់

PCL ជឿជាក់ថា ភាពជោគជ័យជាបន្តបន្ទាប់របស់ក្រុមហ៊ុនយើង មួយផ្នែកធំ នឹងពឹងផ្អែកលើសមត្ថភាព ភាព អង់អាច និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់នាយកប្រតិបត្តិ និងបុគ្គលិកជាន់ខ្ពស់របស់យើង នៅក្នុង ការធ្វើទីផ្សារសេវា និងផលិតផលរបស់យើង ដើម្បីធ្វើឲ្យអាជីវកម្មរបស់យើងមានភាពរីកចម្រើន។ ក្រុមហ៊ុន របស់យើងត្រូវបានដឹកនាំដោយអភិបាលដែលមានបទពិសោធន៍របស់យើង និងគ្រប់គ្រងដោយក្រុមបុគ្គលិក ជាន់ខ្ពស់ដែលមានគុណវុឌ្ឍិ ដែលមានចំណេះដឹង និងបទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងឧស្សាហកម្មនេះ។

អាស្រ័យហេតុនេះ ការបាត់អភិបាល និងបុគ្គលិកជាន់ខ្ពស់របស់យើងណាម្នាក់ អាចជះឥទ្ធិពលដល់សមត្ថ ភាពរបស់យើងនៅក្នុងការអនុវត្តសកម្មភាពអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ទុយហានិភ័យ

ក្រុមប្រឹក្សាភិបាលរបស់យើងទទួលស្គាល់អំពីសារៈសំខាន់នៃសមត្ថភាពរបស់ក្រុមហ៊ុនយើងនៅក្នុងការទាក់ ទាញ និងថែរក្សានាយកប្រតិបត្តិ និងបុគ្គលិកជាន់ខ្ពស់របស់យើង តាមរយៈការអនុវត្តយុទ្ធសាស្ត្រផ្នែក ធនធានមនុស្ស ដែលរួមបញ្ចូលកញ្ចប់ប្រាក់បំណាច់ដ៏សមស្រប និងការចាប់ផ្តើមរៀបចំផែនការបន្តតំណែង សម្រាប់មុខតំណែងសំខាន់ៗផងដែរ។

លើសពីនេះទៀត យើងបានអនុវត្តការគ្រប់គ្រងនិរន្តរភាពនៃអាជីវកម្មផងដែរ ដើម្បីធានាចំពោះដំណើរការអាជីវកម្មដោយគ្មានការអាក់ខាន។

ទោះបីជាយ៉ាងណាក៏ដោយ មិនអាចមានការបញ្ជាក់ថា វិធីសាស្ត្រខាងលើនឹងទទួលបានជោគជ័យនៅក្នុងការទាក់ទាញ និងការថែរក្សានាយកប្រតិបត្តិ និងបុគ្គលិកជាន់ខ្ពស់របស់យើងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ យើងជឿជាក់ថា ការបាត់បង់នាយកប្រតិបត្តិ ឬបុគ្គលិកជាន់ខ្ពស់របស់យើងណាម្នាក់នឹងមានផលប៉ះពាល់ចំពោះសកម្មភាពអាជីវកម្មរបស់យើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

ច. ភាពពឹងផ្អែកលើភាគីទីបី ដើម្បីទទួលបានបរិក្ខារ សមាសធាតុ និងគ្រឿងបន្លាស់នានានៅក្នុងគម្រោងរបស់យើង

PCL ពឹងផ្អែកលើ PESTECH Sdn. Bhd. (“PSB”) នៅក្នុងការផ្គត់ផ្គង់បរិក្ខារនានា ដូចជា ទូរចែកចាយអគ្គិសនី និងត្រង់ស្វ័យម៉ាទ័រ ជាដើម សម្រាប់គម្រោង និងផលិតផលរបស់យើង។ យើងក៏ពឹងផ្អែកលើ PSB ដើម្បីទទួលបានអ្នកផលិតដែលជាភាគីទីបី (ទី៣) សម្រាប់ផលិតគ្រឿងបន្លាស់ធ្វើពីលោហៈ សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងរបស់យើងផងដែរ។ លើសពីនេះទៀត PSB ក៏ពឹងផ្អែកលើរោងចក្រដែលជាភាគីទីបី (ទី ៣) សម្រាប់សមាសធាតុនានា ដូចជា វីឡេ ត្រង់ស្វ័យចរន្ត ត្រង់ស្វ័យតង់ស្យុង និងទូរចែកចាយអគ្គិសនី សម្រាប់ផលិតផលរបស់ខ្លួន និងសម្រាប់ផ្គត់ផ្គង់ជូនយើងផងដែរ។ អាជីវកម្មរបស់ក្រុមហ៊ុនយើងអាចទទួលរងឥទ្ធិពលជាអវិជ្ជមាន ប្រសិនបើ PSB មិនអាចទទួលបាន និងមិនអាចធានាចំពោះការផ្គត់ផ្គង់សមាសធាតុ និងបរិក្ខារនានាដូចបានលើកឡើងខាងលើ សម្រាប់គម្រោងរបស់យើងបានទេនោះ។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ថយហានិភ័យ

PCL មានបំណងទទួលបានសម្ភារៈ និងបរិក្ខារនានាពីភាគីខាងក្រៅដោយផ្ទាល់ ម្តងបន្តិចៗ បន្ទាប់ពី IPO។ ការគ្រប់គ្រង និងការធ្វើជំនួញជាមួយអ្នកផ្គត់ផ្គង់នឹងត្រូវទទួលបន្ទុកដោយក្រុមហ៊ុន។

ឆ. ហានិភ័យនៃការប្រើប្រាស់បច្ចេកទេសរបស់ភាគីទីបី

នៅក្នុងដំណើរការនៃការអនុវត្តគម្រោងរបស់យើង យើងចាំបាច់ត្រូវប្រើប្រាស់បរិក្ខារ ឬផលិតផលរបស់ភាគីទីបី។ ប្រសិនបើបរិក្ខារ ឬផលិតផលទាំងនោះមានកំហុសឆ្គង យើងអាចនឹងចាំបាច់ត្រូវស្នើសុំជំនួយបច្ចេកទេសពីរោងចក្រដើម ដើម្បីជួយដោះស្រាយបញ្ហាទាំងនោះ។ ទោះបីជា តាមធម្មតា រោងចក្រនឹងមានក្រុមអ្នកជំនាញមួយក្រុម ដែលត្រៀមជាស្រេចនៅក្នុងការផ្តល់ជំនួយ នៅក្នុងកាលៈទេសៈទាំងនេះក៏ដោយ ក៏យើងអាចនឹងមិនអាចធានាបាននោះទេថា ជំនួយបែបនោះអាចត្រូវបានផ្តល់ជូនបានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធផលជានិច្ច។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ថយហានិភ័យ

យើងនឹងធានាថា សមាសធាតុ ឬបរិក្ខាររបស់ភាគីទីបី ត្រូវបានទទួលពីម៉ាកសញ្ញាដែលមានកំណត់ត្រាតាមដានដែលមានកេរ្តិ៍ឈ្មោះល្អជាយូរមកហើយ អំពីភាពអាចជឿទុកចិត្តបានលើបរិក្ខារ ឬផលិតផលរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យនៃកំហុសឆ្គងដែលកើតឡើងលើបរិក្ខាររបស់ភាគីទីបី។ លើសពីនេះទៀត ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនយើងតម្រូវឲ្យមានការចុះបញ្ជីអ្នកផ្គត់ផ្គង់ ការពិនិត្យតាមដានអំពីវឌ្ឍនភាព និងការត្រួតពិនិត្យរោងចក្រដើម្បីធានាចំពោះគុណភាពរបស់ផលិតផល និងការប្រគល់ជូនយ៉ាងទាន់ពេលវេលា។

ជ. ការពឹងផ្អែកលើអតិថិជនធំៗ

ដោយសារតែប្រាក់ចំណូលរបស់យើងទទួលបាន ជាចម្បង ពីគម្រោងរបស់យើង យើងអាចនឹងពឹងផ្អែកលើគម្រោងមួយចំនួន ហើយតាមរយៈគម្រោងទាំងនោះ យើងក៏ពឹងផ្អែកលើអតិថិជនមួយចំនួន នៅក្នុងអំឡុងពេលជាក់លាក់ណាមួយផងដែរ។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ថយហានិភ័យ

PCL មិនបានរំពឹងទុកថានឹងត្រូវពឹងផ្អែកលើអតិថិជនជាក់លាក់ណាម្នាក់ម្តងហើយម្តងទៀតនោះទេ វាគឺជាលក្ខណៈនៃអាជីវកម្មរបស់យើង ដែលយើងអាចនឹងត្រូវពឹងផ្អែកលើអតិថិជនជាក់លាក់ណាម្នាក់នៅពេលណាមួយ នៅថ្ងៃអនាគត។ ការបាត់បង់អតិថិជនណាម្នាក់ក្នុងចំណោមអតិថិជនទាំងនេះ ប្រសិនបើពុំមានអតិថិជនថ្មីចូលមកជំនួសទេនោះ នឹងជះឥទ្ធិពលជាអវិជ្ជមានចំពោះស្ថានភាពហិរញ្ញវត្ថុរបស់យើង និងលទ្ធផលនៃដំណើរការរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលរបស់យើងមានទស្សនៈថា ហានិភ័យទាំងនេះនឹងត្រូវបានបន្តបន្ថយទៅកាន់កម្រិតជាក់លាក់មួយ តាមរយៈវិធីសាស្ត្រដូចខាងក្រោម៖-

១. កំណត់ត្រាតាមដានអំពីការផ្តល់ដំណោះស្រាយដែលបន្ថែមតុលាកម្ម និងសេវាដែលមានតុលាការល្អរបស់យើង បានធានាចំពោះការថែរក្សាអតិថិជន និងការណែនាំបន្ត និង

២. តាមរយៈការទទួលបានកិច្ចសន្យាកាន់តែច្រើនពីអតិថិជនខុសៗគ្នា ហើយតាមរយៈកិច្ចសន្យាទាំងនោះ វាបំពេញបន្ថែមឲ្យការងារគម្រោងរបស់យើង ហើយយើងអាចកាត់បន្ថយការពឹងផ្អែកលើអតិថិជនជាក់លាក់ណាម្នាក់ ឲ្យដល់កម្រិតអប្បបរមា នាថ្ងៃអនាគត។

លើសពីនេះទៀត ក្រុមហ៊ុនរបស់យើងបានថែរក្សា ហើយខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបំពេញតាមសេចក្តីរំពឹងទុករបស់អតិថិជនរបស់យើង តាមរយៈការធ្វើការងារ ស្របតាមលក្ខខណ្ឌតម្រូវរបស់ពួកគេ ដើម្បីធ្វើឲ្យគុណភាពសេវារបស់យើងមានភាពល្អប្រសើរឡើងបន្ថែមទៀត។ ទោះបីជាយើងខិតខំប្រឹងប្រែងពង្រីកមូលដ្ឋានអតិថិជនរបស់យើងឲ្យកាន់តែទូលំទូលាយក៏ដោយ ក៏ពុំមានការធានាថា ស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការនានារបស់ក្រុមហ៊ុនយើង នឹងមិនទទួលរងផលប៉ះពាល់ជាអវិជ្ជមានពីការពឹងផ្អែករបស់យើងលើអតិថិជនធំៗរបស់យើងនោះទេ។

ញ. ការពឹងផ្អែកលើអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងការអនុម័តដែលពាក់ព័ន្ធផ្សេងទៀត ដែលចេញដោយអាជ្ញាធរនីយ័តកម្មខុសៗគ្នានៅក្នុងប្រទេសកម្ពុជា

PCL ត្រូវបានតម្រូវដោយអាជ្ញាធរនីយ័តកម្មនៅក្នុងប្រទេសដែលយើងកំពុងតែដំណើរការអាជីវកម្មនៅទីនោះ ឲ្យកាន់កាប់អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងការអនុម័តផ្សេងទៀត ដូចដែលត្រូវបានតម្រូវ ដើម្បីដំណើរការអាជីវកម្មរបស់យើង។ បម្រែបម្រួលណាមួយចំពោះច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាលអាចជះឥទ្ធិពលចំពោះដំណើរការរបស់យើង។ ជាពិសេស សេចក្តីសម្រេចណាមួយ ដែលធ្វើឡើងដោយរដ្ឋាភិបាល ឬអាជ្ញាធរនីយ័តកម្ម ទាក់ទងនឹងការផ្តល់ ឬការបន្តអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតរបស់យើងអាចរំខានដល់ដំណើរការរបស់យើង និងមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងក្លាចំពោះអាជីវកម្មរបស់យើង និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយើង។ ទោះបីជាយើងទទួលបានអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងការអនុម័តដែលត្រូវបានតម្រូវរួចរាល់ហើយក៏ដោយ ក៏យើងនៅតែត្រូវទទួលការត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ ដែលការអនុវត្តនោះអាចមានការកែប្រែម្តងម្កាល។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តបន្ថយហានិភ័យ

យើងនឹងបន្តអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិនានានៅក្នុងប្រទេសដែលកំពុងតែដំណើរការអាជីវកម្មនៅទីនោះ ដោយធានាថាយើងនឹងទទួលការត្រួតពិនិត្យឡើងវិញលើបទប្បញ្ញត្តិ លក្ខខណ្ឌដែលត្រូវបានដាក់ និងសេចក្តីណែនាំថ្មីៗជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ ពុំមានការធានាថា កិច្ចខិតខំប្រឹងប្រែងរបស់យើង គឺគ្រប់គ្រាន់សម្រាប់ការបន្តបន្ថយហានិភ័យទាំងនោះទេ។

(1) ហានិភ័យនៃការមិនដំណើរការ

១.១ ហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងហានិភ័យសន្ទនីយភាព(liquidity risk) និងហានិភ័យផ្នែកឥណទានផងដែរហានិភ័យសន្ទនីយភាព(liquidity risk) ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលក្រុមហ៊ុនរបស់យើងនឹងជួបប្រទះការលំបាកនៅក្នុងការបង្កើនមូលនិធិ ដើម្បីបំពេញតាមការសន្យាទូទាត់ប្រាក់ក្នុងរយៈពេលខ្លីរបស់យើង។

PCL ប្រឈមមុខនឹងហានិភ័យសន្ទនីយភាព ពីព្រោះ ជាទូទៅ យើងពន្យារពេលផ្តល់ឥណទានជូនអតិថិជនរបស់យើង ហើយនៅក្នុងករណីមួយចំនួន យើងនឹងទទួលបានការទូទាត់ប្រាក់តែនៅក្រោយពេលដែលបញ្ចប់ការសាងសង់តែប៉ុណ្ណោះ។ ជាលទ្ធផល យើងប្រហែលជាប្រឈមមុខនឹងហានិភ័យសន្ទនីយភាព ប្រសិនបើយើងមិនអាចផ្តល់មូលនិធិសម្រាប់ចំណាយលើការសាងសង់ និងការទិញគ្រឿងម៉ាស៊ីន និងបរិក្ខារសម្រាប់ប្រើប្រាស់នៅក្នុងគម្រោងបានទេនោះ។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្ធូរបន្ថយហានិភ័យ

យើងព្យាយាមថែរក្សាសាច់ប្រាក់ និងសមមូលនៃសាច់ប្រាក់ឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការនៃទុនបង្វិលរបស់យើង ក្រោយពេល IPO ហើយយើងក៏នឹងបន្តថែរក្សាទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុនានាផងដែរ។

គោលនយោបាយរបស់ក្រុមហ៊ុនយើងគឺ ពិនិត្យតាមដានជាទៀងទាត់លើតម្រូវការសន្ទនីយភាពបច្ចុប្បន្ន និងដែលត្រូវបានរំពឹងទុក ដើម្បីធានាថា យើងបន្តបម្រុងសាច់ប្រាក់បានយ៉ាងគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការសន្ទនីយភាពរបស់យើងនៅក្នុងរយៈពេលខ្លី និងរយៈពេលវែង។

ក្រុមហ៊ុនក៏នឹងខិតខំប្រឹងប្រែងធ្វើឲ្យគម្រោងដែលការទូទាត់ប្រាក់មានរយៈពេលវែង មានគុណភាពនឹងគម្រោងដែលការទូទាត់ប្រាក់មានរយៈពេលខ្លី ដើម្បីសម្រាលបន្ទុកសន្ទនីយភាពលើក្រុមហ៊ុន។

ហានិភ័យផ្នែកឥណទាន

PCL ប្រឈមមុខនឹងហានិភ័យផ្នែកឥណទាន ពីព្រោះ តាមធម្មតា យើងចេញវិក្កយបត្រជូនអតិថិជនរបស់យើងតាមដំណាក់កាលនៃការបញ្ចប់គម្រោងរបស់យើង ឬផ្អែកតាមលក្ខខណ្ឌទូទាត់ប្រាក់ដែលបានកំណត់នៅក្នុងកិច្ចសន្យាជាមួយអតិថិជនរបស់យើង។ តាមធម្មតា លក្ខខណ្ឌទូទាត់ប្រាក់ត្រូវបានចរចាគ្នាជាមុន រវាងភាគីនៃកិច្ចសន្យា។

ការដោះស្រាយនៃស្ថានភាពសេដ្ឋកិច្ចអវិជ្ជមាន ឬភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជនរបស់យើង អាចកាត់បន្ថយសមត្ថភាពអតិថិជនរបស់យើងនៅក្នុងការទូទាត់ប្រាក់សម្រាប់សេវានានារបស់យើង ឬបំពេញកាតព្វកិច្ចនៃកិច្ចសន្យារបស់ពួកគេ ឬធ្វើឲ្យពួកគេពន្យារពេលទូទាត់ប្រាក់ ឬបំពេញកាតព្វកិច្ចទាំងនោះ។ យើងពឹងផ្អែកលើអតិថិជនរបស់យើងនៅក្នុងការវេរប្រាក់ឲ្យបានទៀងទាត់ពេលវេលា។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្ធូរបន្ថយហានិភ័យ

PCL មានការយល់ឃើញថា វិធីសាស្ត្រក្នុងការចេញវិក្កយបត្រ គឺស្របតាមស្តង់ដាររបស់ឧស្សាហកម្មនេះ។ អតិថិជនរបស់យើង ឬអ្នកប្រើប្រាស់ចុងក្រោយ ភាគច្រើន គឺជាក្រុមហ៊ុនដែលកាន់កាប់ដោយរដ្ឋ ហើយកន្លងមក យើងទទួលបានការទូទាត់ប្រាក់បានយ៉ាងទាន់ពេលវេលា។

ជាទូទៅយើងផ្តល់លក្ខខណ្ឌឥណទានរយៈពេលវែងសម្រាប់តែអតិថិជនរបស់យើងប៉ុណ្ណោះ នៅខណៈពេលដែលយើងមានការព្រមព្រៀងទូទាត់ប្រាក់ដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ចុងក្រោយ ដែលជាទូទៅជាក្រុមហ៊ុនផ្តល់សេវាសាធារណៈដែលកាន់កាប់ដោយរដ្ឋ។

១.២ តម្រូវការដើមទុននាពេលអនាគត ដែលនឹងតម្រូវឲ្យមានការផ្តល់ហិរញ្ញប្បទានបន្ថែម

យើងអាចចាំបាច់ត្រូវបង្កើនសាច់ប្រាក់បន្ថែមទៀតនាពេលអនាគត តាមរយៈហិរញ្ញប្បទានសាធារណៈ ឬឯកជន ដើម្បីគាំទ្រដល់ភាពរីកចម្រើននៃក្រុមហ៊ុនរបស់យើង ដើម្បីអនុវត្តការទិញនានាក្នុងការឆ្លើយតបទៅនឹងសម្ពាធនៃការប្រកួតប្រជែង និង/ឬដើម្បីទិញអាជីវកម្ម និងបច្ចេកវិទ្យាបន្ថែមទៀត។ ពុំមានការធានាថា ការបញ្ចូលសាច់ប្រាក់បន្ថែម ប្រសិនបើចាំបាច់ នឹងអាចស្វែងរកបាន ដោយមានលក្ខខណ្ឌអំណោយផលនោះទេ។ លើស

ពីនេះទៀត ហិរញ្ញប្បទានតាមរយៈបំណុលណាមួយ ប្រសិនបើអាចស្វែងរកបាន អាចមានការយល់ព្រមដែលមានលក្ខណៈវិភាគ ដែលអាចដាក់កំហិតលើភាពបត់បែននៃការដំណើរការរបស់ក្រុមហ៊ុនយើង។ ប្រសិនបើសាច់ប្រាក់បន្ថែមនោះត្រូវបានបង្កើនតាមរយៈការចេញទ្រព្យម្ចាស់ ឬលិខិតបញ្ជាក់ដែលមានទំនាក់ទំនងនឹងទ្រព្យម្ចាស់នោះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនយើងក្នុងមួយភាគហ៊ុន នឹងត្រូវថយចុះ ហើយភាគហ៊ុនរបស់យើងអាចជួបប្រទះការថយចុះនៃការកាន់កាប់ភាគហ៊ុននៃទ្រព្យម្ចាស់របស់ពួកគេនៅក្នុងក្រុមហ៊ុនយើង។ លើសពីនេះទៀត ទ្រព្យម្ចាស់ ឬលិខិតបញ្ជាក់ដែលមានទំនាក់ទំនងនឹងទ្រព្យម្ចាស់បែបនោះ អាចមានសិទ្ធិភាពអនុគ្រោះ ឬបុព្វសិទ្ធិលើភាគហ៊ុនដែលមានស្រាប់របស់យើងផងដែរ។ ការខកខានក្នុងការទទួលបានសាច់ប្រាក់គ្រប់គ្រាន់ ផ្អែកតាមលក្ខខណ្ឌដែលអាចទទួលយកបាន នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងក្លាចំពោះអាជីវកម្ម ភាពប្រកួតប្រជែង និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយើង។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តរបន្ថយហានិភ័យ

យើងថែរក្សាទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុ ហើយស្របតាមការយល់ឃើញរបស់ក្រុមប្រឹក្សាភិបាលរបស់យើង យើងមានសន្ទស្សន៍ដ៏ល្អនៅក្នុងការបង្កើតទំនាក់ទំនងផ្នែកធនាគារជាមួយពួកគេ ប្រសិនបើមានការចាំបាច់។ លើសពីនេះទៀត យើងរំពឹងទុកថា តម្រូវការនៃការបញ្ចូលសាច់ប្រាក់តាមរយៈបំណុលរបស់យើង នាពេលអនាគត ភាគច្រើន ពាក់ព័ន្ធនឹងគម្រោង ដែលមានប្រភពនៃការសងប្រាក់យ៉ាងច្បាស់លាស់។

(2) ហានិភ័យផ្នែកបណ្តឹងវិវាទ និងបំណុលអនិមិត្ត

២.១ ហានិភ័យផ្នែកបណ្តឹងវិវាទ

PCL ពុំជាប់ពាក់ព័ន្ធនឹងបណ្តឹងវិវាទណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ។ ទោះបីយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់យើងអាចមានហានិភ័យនៃបណ្តឹងវិវាទ និងចំណាត់ការក្នុងការអនុវត្តនីយ័តកម្មនានា នៅក្នុងដំណើរការធម្មតានៃអាជីវកម្មរបស់យើង ជាពិសេស ពាក់ព័ន្ធនឹងការបំពានលើការយល់ព្រមនៃកិច្ចសន្យាណាមួយ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការសាងសង់ ដែលទាក់ទងនឹងគម្រោងរបស់យើង លក្ខខណ្ឌតម្រូវនៃច្បាប់ពន្ធដារ និងច្បាប់ការងារ។

បណ្តឹងវិវាទ និងចំណាត់ការក្នុងការអនុវត្តនីយ័តកម្មណាមួយ អាចបង្កការខូចខាតជាសក្តានុពលដល់កេរ្តិ៍ឈ្មោះរបស់យើង និងអាចធ្វើឲ្យក្រុមហ៊ុនរបស់យើងត្រូវប្រឈមនឹងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ បង្វែរចំណាប់អារម្មណ៍ផ្នែកធនធាន និងការគ្រប់គ្រងរបស់យើងចេញពីការធ្វើអាជីវកម្មប្រចាំថ្ងៃរបស់យើង និងជះឥទ្ធិពលអវិជ្ជមានលើកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងស្ថានភាពហិរញ្ញវត្ថុរបស់យើង។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តរបន្ថយហានិភ័យ

PCL នាពេលបច្ចុប្បន្ន មិនបានប្រឈមមុខនឹងបណ្តឹងវិវាទណាមួយដែលអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយើងនោះទេ។ យើងតែងតែខិតខំប្រឹងប្រែងដំណើរការអាជីវកម្មរបស់យើង ដើម្បីធានាចំពោះការអនុវត្តតាមច្បាប់ដែលពាក់ព័ន្ធទាំងអស់ និងទម្លាប់អនុវត្តល្អបំផុតនៅក្នុងឧស្សាហកម្មនេះ។

២.២ វិវាទសារពើពន្ធ

GDT បានធ្វើសវនកម្មពន្ធពេញលេញ លើ PCL សម្រាប់ឆ្នាំសារពើពន្ធ ចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៦។ នៅ LPD ការវាយតម្លៃសារពើពន្ធលើកចុងក្រោយសម្រាប់រយៈពេលទាំងនេះមិនទាន់ចេញនៅឡើយទេ។

ទស្សនៈរបស់គណៈគ្រប់គ្រង និងការបន្តរបន្ថយហានិភ័យ

យើងនឹងបន្តចូលរួមជាមួយ GDT ដើម្បីទទួលបានដំណោះស្រាយមួយ ស្របតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ដែលពាក់ព័ន្ធ។ ការទូទាត់ប្រាក់ជូន GDT នៅក្នុងករណីនេះ នឹងជះឥទ្ធិពលដល់ស្ថានភាពហិរញ្ញវត្ថុរបស់យើងក្នុងឆ្នាំជាក់លាក់ណាមួយ។

ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលនៃការដំណើរការបុរេកិច្ច

ក. លទ្ធផលនៃការដំណើរការបុរេកិច្ច

កត្តាចូលរួមសំខាន់ចំពោះប្រាក់ចំណូលសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២០ និង២០១៩ គឺសេវាកម្មដែលផ្តល់យោងតាមកិច្ចសន្យាសាងសង់ម៉ៅការដែលមានតម្លៃទឹកប្រាក់ ២០១ ៦៨៩ លានរៀល (ឆ្នាំហិរញ្ញវត្ថុ ២០១៩៖ ២០១ ៨៧៦ លានរៀល) ដែលស្មើនឹងប្រមាណ ៩៩,៣៥% (ឆ្នាំហិរញ្ញវត្ថុ ២០១៩៖ ៨៧,៣៧%) ធៀបនឹងប្រាក់ចំណូលសរុប។ ការលក់ផលិតផលរួមចំណែក ០,៦៥% (ឆ្នាំហិរញ្ញវត្ថុ២០១៩៖ ១២,៦៣%) ឬស្មើនឹង ១ ៣២៥ លានរៀល (ឆ្នាំហិរញ្ញវត្ថុ ២០១៩៖ ២៩ ១៨២ លានរៀល) ធៀបនឹងប្រាក់ចំណូលសរុប។


ខ. រចនាសម្ព័ន្ធចំណូល

ល.រ.	ប្រភពចំណូល	ឆ្នាំ ២០២០		ឆ្នាំ ២០១៩		ឆ្នាំ ២០១៨	
		លានរៀល	ភាគរយ	លានរៀល	ភាគរយ	លានរៀល	ភាគរយ
1	ការផ្តល់សេវាយោង តាមកិច្ចសន្យាសាងសង់	២០១ ៦៨៩	៩៩,៣៥	២០១ ៨៧៦	៨៧,៣៧	៣១៣ ៣៨៦	៩៩,០៧
2	ការលក់ផលិតផល	១ ៣២៥	០,៦៥	២៩ ១៨២	១២,៦៣	១០០	០,០៣
ប្រាក់ចំណូលសរុប		២០៣ ០១៤	១០០	២៣១ ០៥៨	១០០	៣១៣ ៤៨៦	១០០

សូមមើលខាងលើ

ផ្នែកទី ៣ - ព័ត៌មានអំពីអភិបាលកិច្ចសាច់រដ្ឋ

ក. អង្គការលេខ



ខ. ក្រុមប្រឹក្សាភិបាល
សមាសភាពក្រុមប្រឹក្សាភិបាល

ល.រ.	ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទឆ្លាយ ជាអភិបាល	កាលបរិច្ឆេទបញ្ចប់ អភិបាល
1	Paul Lim Pay Chuan	ប្រធាន	៥ កុម្ភៈ ២០១០	មិនកំណត់
2	Lim Ah Hock	អភិបាល	៥ កុម្ភៈ ២០១០	មិនកំណត់
3	Han Fatt Juan	នាយកប្រតិបត្តិ/ប្រធាន នាយកប្រតិបត្តិ	២៧ មិថុនា ២០១៨	មិនកំណត់
4	Charles Tan Pu Hooi	អភិបាល	២៧ មិថុនា ២០១៨	មិនកំណត់
5	ឯកឧត្តម ជាវ អានសាន	អភិបាលឯករាជ្យ	២៩ សីហា ២០១៨	២៨ សីហា ២០២៣

ឈ្មោះលេខាធិការរបស់ក្រុមហ៊ុន៖ កញ្ញា តាន់ សូចាន់

ផ្នែកទី ៤ - ព័ត៌មានអំពីការជួញដូរមូលបត្រ និងភាគហ៊ុនិករបស់ក្រុមហ៊ុន

ក. ព័ត៌មានអំពីមូលបត្រ

១. ព័ត៌មានអំពីមូលបត្រកម្មសិទ្ធិ

- ឈ្មោះមូលបត្រកម្មសិទ្ធិ៖ PESTECH (Cambodia) PLC
- និមិត្តសញ្ញារបស់មូលបត្រកម្មសិទ្ធិ៖ PEPC
- ប្រភេទមូលបត្រកម្មសិទ្ធិ៖ ភាគហ៊ុនធម្មតា
- តម្លៃប្រាក់ក្នុងមូលបត្រកម្មសិទ្ធិ ចំនួនមួយ៖ ០.១០ ដុល្លារអាមេរិក ឬ ៤០០ រៀលខ្មែរ
- តម្លៃ IPO៖ ០.៧៦ ដុល្លារអាមេរិក ឬ ៣ ១២០ រៀលខ្មែរ
- ចំនួនភាគហ៊ុនដែលស្ថិតក្រោមការកាន់កាប់របស់ភាគហ៊ុនិកសរុប៖ ៧៤ ៩៤៥ ០០០
- មូលធនបន្ថែមកម្មវិធី៖ ២៤២ ៨២១ ៨០០ ០០០ រៀលខ្មែរ (៣ ២៤០ រៀលខ្មែរក្នុងមួយភាគហ៊ុន គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០)
- ឈ្មោះទីផ្សារមូលបត្រប្រតិបត្តិ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលបរិច្ឆេទចុះបញ្ជី៖ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០

២. ព័ត៌មានអំពីមូលបត្របំណុល

ព័ត៌មាន	បរិយាយ
ប្រភេទមូលបត្របំណុល	គ្មាន
និមិត្តសញ្ញាមូលបត្របំណុល	គ្មាន
កាលបរិច្ឆេទនៃការបោះផ្សាយ	គ្មាន
តម្លៃសរុបនៃមូលបត្របំណុល	គ្មាន
តម្លៃសរុបនៃមូលបត្របំណុលដែលកំពុងចរចា	គ្មាន
ឥណ្ឌាប្រតិទាន	គ្មាន
កាលបរិច្ឆេទទូទាត់គូប៉ុង	គ្មាន
អត្រាគូប៉ុង (%)	គ្មាន
តម្លៃសរុបនៃការទូទាត់គូប៉ុង	គ្មាន
ចំណាត់ថ្នាក់លទ្ធភាពសង (ប្រសិនបើមាន)	គ្មាន

៣. មូលបត្រដទៃទៀត- គ្មាន

ខ. ផ្លែ និងបរិមាណជួញដូរមូលបត្រ

មូលបត្រ	មករា	កុម្មុះ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ
ផ្លែជួញដូរ	អតិបរមា							៣ ៩៩០	៣ ៤០០			
	មធ្យម							៣ ៦៧០	៣ ២៩៥			
	អប្បបរមា							៣ ៣៥០	៣ ១៩០			
បរិមាណជួញដូរ	អតិបរមា							២២០ ២៣៦	២០ ៨៣៥			
	មធ្យម							១១១ ៩៨៥	១០ ៥៧២			

	អប្បបរមា							៣ ៧៣៣	៣០៨			
--	----------	--	--	--	--	--	--	-------	-----	--	--	--

ព័ត៌មានខាងលើត្រូវបានដកស្រង់ចេញពីរបាយការណ៍របស់ CSX ដោយផ្អែកតាមព័ត៌មាន គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ ប្រសិនបើមាន។

*ជាកម្រិតមធ្យមរវាងតម្លៃ និងទំហំដូចគ្នាជាអតិបរមា និងអប្បបរមា។

គ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ (ចាប់ពី ៣០% ឡើងទៅ)

ល.រ.	ឈ្មោះ	សញ្ជាតិ	ចំនួនភាគហ៊ុន	ភាគរយ
1	PESTECH International Berhad	ម៉ាឡេស៊ី	៧១ ០០០ ០០០	៩៨,៧៤%
សរុប			៧១ ០០០ ០០០	៩៨,៧៤%

ព័ត៌មានខាងលើត្រូវបានដកស្រង់ចេញពីរបាយការណ៍របស់ CSX ដោយផ្អែកតាមព័ត៌មាន គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ ប្រសិនបើមាន។

ឃ. ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន (ចាប់ពី ៥% ដល់តិចជាង ៣០%)

ល.រ.	ឈ្មោះ	សញ្ជាតិ	ចំនួនភាគហ៊ុន	ភាគរយ
1	ពុំមានទិន្នន័យ			
សរុប				

ព័ត៌មានខាងលើត្រូវបានដកស្រង់ចេញពីរបាយការណ៍របស់ CSX ដោយផ្អែកតាមព័ត៌មាន គិតត្រឹមថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ ប្រសិនបើមាន។

ង. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ

ព័ត៌មានលម្អិតអំពីការបែងចែកភាគលាភ	២០១៩	២០១៨	២០១៧
ចំណេញសុទ្ធ	គ្មាន	គ្មាន	គ្មាន
ភាគលាភជាសាច់ប្រាក់សរុប	គ្មាន	គ្មាន	គ្មាន
ភាគលាភជាភាគហ៊ុនសរុប	គ្មាន	គ្មាន	គ្មាន
ភាគលាភដទៃទៀត	គ្មាន	គ្មាន	គ្មាន
អនុបាតនៃការបែងចែកភាគលាភ (%)	គ្មាន	គ្មាន	គ្មាន
ទិន្នផលភាគលាភ (%)	គ្មាន	គ្មាន	គ្មាន
ភាគលាភក្នុងមួយភាគហ៊ុន	គ្មាន	គ្មាន	គ្មាន

ផ្នែកទី ៥ - របាយការណ៍សវនកម្មរបស់សវនករផ្ទៃក្នុងលើការត្រួតពិនិត្យផ្ទៃក្នុង

វិសាលភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់យើងគ្របដណ្តប់ជាចម្បងលើផ្នែកនានាដើម្បីពង្រឹងដំណើរការអាជីវកម្មឲ្យបានល្អប្រសើរឡើង ហើយការត្រួតពិនិត្យអភិបាលកិច្ច ត្រូវបានគ្រប់គ្រងដោយក្រុមការងារផ្នែកសវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វូលឌីងរបស់យើង ស្របតាមស្តង់ដារអន្តរជាតិដែលពាក់ព័ន្ធ។

របាយការណ៍សវនកម្មលើការត្រួតពិនិត្យផ្ទៃក្នុងដោយសវនករផ្ទៃក្នុងនឹងអាចស្វែងរកបានតែនៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ទៀតតែប៉ុណ្ណោះ ដោយ PCL ទើបតែបានចុះបញ្ជីលក់មូលបត្រកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ នេះ។

ផ្នែកទី ៦ - របាយការណ៍ហិរញ្ញវត្ថុដែលត្រូវធ្វើសវនកម្មដោយសវនករឯករាជ្យ

របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មចរាស់ហើយ សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ ត្រូវបានភ្ជាប់មកជាមួយ។

ផ្នែកទី ៧ - ព័ត៌មានអំពីប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ និងទំនាក់ទំនងផលប្រយោជន៍

ក្រុមហ៊ុនត្រូវបង្ហាញពីព័ត៌មានអំពីប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធ ក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយ ដោយបញ្ជាក់អំពីឈ្មោះ ទំនាក់ទំនងរវាងក្រុមហ៊ុននិងភាគីដែលពាក់ព័ន្ធ ទំហំនៃប្រតិបត្តិការ និងប្រភេទនៃផលប្រយោជន៍ដែលកើតចេញពីទំនាក់ទំនងនោះ ដូចខាងក្រោម៖

ក. ប្រតិបត្តិការសំខាន់ៗជាមួយភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី ៥% ឡើងទៅ នៃមូលបត្រកម្មសិទ្ធិកំពុងធ្វើចរាចរលើទីផ្សារ (Outstanding equity securities)

ពុំមានប្រតិបត្តិការសំខាន់ៗជាមួយភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី ៥% ឡើងទៅ នៃមូលបត្រកម្មសិទ្ធិកំពុងធ្វើចរាចរលើទីផ្សារនៅក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយទេ។

ខ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាល និងបុគ្គលិកជាន់ខ្ពស់

ពុំមានប្រតិបត្តិការសំខាន់ៗជាមួយអភិបាល និងបុគ្គលិកជាន់ខ្ពស់ នៅក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយទេ។

គ. ប្រតិបត្តិការជាមួយអភិបាល និងភាគហ៊ុនិកដែលពាក់ព័ន្ធនឹងការទិញ/លក់ទ្រព្យសកម្ម និងសេវាកម្ម

ពុំមានប្រតិបត្តិការជាមួយអភិបាល និងភាគហ៊ុនិកដែលពាក់ព័ន្ធនឹងការទិញ/លក់ទ្រព្យសកម្ម និងសេវាធានា នៅក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយទេ។

ឃ. ប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល បុគ្គលិកជាន់ខ្ពស់ និងភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥% ឡើងទៅ

ពុំមានប្រតិបត្តិការសំខាន់ៗជាមួយសមាជិកគ្រួសារផ្ទាល់របស់អភិបាល បុគ្គលិកជាន់ខ្ពស់ និងភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥% ឡើងទៅ នៅក្នុងរយៈពេល ២ (ពីរ) ឆ្នាំចុងក្រោយទេ។

ង. ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់ក្រុមហ៊ុន ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហ្វូលឌីងរបស់ក្រុមហ៊ុននោះ ដែលទំនាក់ទំនងរបស់ពួកគេបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន

ពុំមានប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលដែលមានទំនាក់ទំនងជាមួយអភិបាលរបស់ក្រុមហ៊ុន ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនហ្វូលឌីង របស់ក្រុមហ៊ុននោះ ដែលទំនាក់ទំនងរបស់ពួកគេបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬត្រូវបានរៀបចំឡើងដោយក្រុមហ៊ុននោះទេ។

ច. ប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាល

ពុំមានប្រតិបត្តិការសំខាន់ៗជាមួយបុគ្គលធ្លាប់ជាអភិបាល ឬបុគ្គលជាប់ពាក់ព័ន្ធជាមួយបុគ្គលធ្លាប់ជាអភិបាលនោះទេ។

ឆ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាលដែលកំពុងកាន់មុខតំណែងណាមួយនៅក្នុងសមាគម ឬអង្គការមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀត ក្រៅពីក្រុមហ៊ុន

ពុំមានប្រតិបត្តិការសំខាន់ៗជាមួយអភិបាលដែលកំពុងកាន់មុខតំណែងណាមួយនៅក្នុងសមាគម ឬអង្គការមិនស្វែងរកប្រាក់ចំណេញ ឬនៅក្នុងក្រុមហ៊ុនណាមួយផ្សេងទៀត ក្រៅពីក្រុមហ៊ុននោះទេ។

ជ. ប្រតិបត្តិការសំខាន់ៗជាមួយអភិបាលដែលទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនទោះជាផ្នែកហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុ

ពុំមានប្រតិបត្តិការសំខាន់ៗជាមួយអភិបាលដែលទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនទោះជាផ្នែកហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុនោះទេ។

ផ្នែកទី ៨ - ការវិនិយោគ និងការវិនិយោគរបស់គណៈគ្រប់គ្រង (“MD&A”)

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ចំណូលសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២០ បានកត់ត្រាត្រឹម ២០៣ ០១៤ លានរៀល ដែលតំណាងឲ្យការថយចុះចំនួន ២៨ ០៤៤ លានរៀល ឬ ១២% បើប្រៀបធៀបទៅនឹងឆ្នាំហិរញ្ញវត្ថុ ២០១៩។ ការថយចុះនេះភាគច្រើន បណ្តាលមកពីភាពយឺតយ៉ាវនៅក្នុងការអនុវត្តគម្រោង និងការលក់ផលិតផល នៅក្នុងអំឡុងពេលជំងឺរាតត្បាតសកល ចាប់ពីខែមីនា ឆ្នាំ ២០២០ រហូតដល់ ខែឧសភា ឆ្នាំ២០២០។ រាល់ករណីទាំងអស់ ចំណូលមួយផ្នែកធំរបស់ PCL គឺទាញចេញពីការអនុវត្តកិច្ចសន្យា និងការលក់ផលិតផលទៅឲ្យក្រុមហ៊ុនផ្តល់សេវាអគ្គិសនី ដែលខិតខំប្រឹងប្រែងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចជឿទុកចិត្តបាន និងមានសុវត្ថិភាព ទៅកាន់អតិថិជនរបស់ពួកគេ។ នេះធ្វើឲ្យ PCL ទទួលបានឱកាសដោយផ្ទាល់ នៅក្នុងការបំពេញតាមតម្រូវការ និងលក្ខខណ្ឌតម្រូវរបស់អតិថិជនរបស់ខ្លួន។

នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០ គម្រោងធំៗចំនួនពីរ (២) គឺគម្រោងភាគខាងលិចភ្នំពេញ ក្រុងព្រះសីហនុ និងគម្រោងសៀមរាបឧត្តរមានជ័យ ត្រូវបានបញ្ចប់រួចរាល់។ គម្រោងទាំងពីរបានរួមចំណែកទឹកប្រាក់ចំនួន ៩៦ ៦៣២ លានរៀល ដល់ ចំណូលនៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០។

២. ការវិភាគចំណូលតាមផ្នែក

ប្រភពចំណូលចម្បងសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២០ និងឆ្នាំហិរញ្ញវត្ថុ ២០១៩ គឺសេវាដែលត្រូវបានប្រគល់ក្រោមកិច្ចសន្យាសាងសង់ពេញលេញ ដែលមានទឹកប្រាក់សរុបចំនួន ២០១ ៦៨៩ លានរៀល (ឆ្នាំហិរញ្ញវត្ថុ ២០១៩៖ ២០១ ៨៧៦ លានរៀល) ដែលមានចំនួនប្រហែល ៩៩,៣% (ឆ្នាំហិរញ្ញវត្ថុ ២០១៩៖ ៨៧,៤%) នៃចំណូលសរុប។ ការលក់ផលិតផលបានរួមចំណែកប្រហែល ០,៧% (ឆ្នាំហិរញ្ញវត្ថុ ២០១៩៖ ១២,៦%) ឬមានទឹកប្រាក់សរុបចំនួន ៣២៥ លានរៀល (ឆ្នាំហិរញ្ញវត្ថុ ២០១៩៖ ២៩ ១៨២ លានរៀល) នៃចំណូលសរុប។

៣. ការវិភាគតម្លៃចំណេញដុល

ចំណេញដុលនៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០ ត្រូវបានកត់ត្រាត្រឹម ៣៨% ដោយបានធ្វើការប្រៀបធៀបទៅនឹង ១៣% នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០១៩ ដែលតំណាងឲ្យកំណើនចំនួន ២៥%។ កម្រិតតម្លៃនៃចំណេញដុលមានកម្រិតខ្ពស់ជាង នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០ ដោយសារតែការបញ្ចប់គម្រោងធំៗពីរ។ កម្រិតតម្លៃនៃចំណេញដុលជាមធ្យមរបស់យើង គឺប្រហែល ២០% ទៅ ២៥%។

៤. ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ចំណេញមុនបង់ពន្ធ (“PBT”) សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ ត្រូវបានកត់ត្រាត្រឹម ៣៧ ៧៧៦ លានរៀល ដែលតំណាងឲ្យកំណើនចំនួន ២៨ ២៤៧លានរៀល បើប្រៀបធៀបទៅនឹង PBT សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០១៩ ដែលមានចំនួន ៩ ៥២៩ លានរៀល ។ PBT នៅក្នុងសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២០ មានកម្រិតខ្ពស់ជាង ដោយសារកម្រិតតម្លៃនៃចំណេញដុលមានកម្រិតខ្ពស់ជាងដែលបណ្តាលមកពីការបញ្ចប់គម្រោងធំៗពីរ។

៥. ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ

ចំណេញ ក្រោយពេលបង់ពន្ធ (“PAT”) ត្រូវបានកត់ត្រាត្រឹម ២៩ ៤៨៣ លានរៀល ដែលកើនឡើងចំនួន ២២ ២២៥ លានរៀល បើប្រៀបធៀបទៅនឹង PAT សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០១៩ ដែលមានចំនួន ៧ ២១៨ លានរៀល។ PAT មានកម្រិតខ្ពស់ជាងនៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០ ដោយសារកម្រិតតម្លៃនៃចំណេញដុលមានកម្រិតខ្ពស់ជាង ដែលបណ្តាលមកពីការបញ្ចប់គម្រោងធំៗពីរ។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

កត្តាសំខាន់ៗដែលជះឥទ្ធិពលលើប្រាក់ចំណេញរបស់យើង ភាគច្រើនទទួលបានការរួមចំណែកពីវដ្តនៃគម្រោងជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃឆ្នាំដែលស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញ។ នេះរួមបញ្ចូលដំណាក់កាលខុសៗគ្នានៃគម្រោង ដូចជា ដំណាក់កាលនៃការចនាឆ្លង ការធ្វើផែនការ សំណង់ស៊ីវិល ការប្រគល់ ការដំឡើង និងការដាក់ឱ្យប្រើប្រាស់។ ដោយមាន ការដំណើរការគម្រោងខុសៗគ្នានៅក្នុងពេលវេលា ផលប៉ះពាល់ទាំងនេះអាចត្រូវបានបន្តបន្ថយតាមរយៈដំណាក់កាលខុសៗគ្នានៃគម្រោងនីមួយៗ ដែលធ្វើឱ្យកម្រិតលម្អៀងនៃប្រាក់ចំណេញដុលរបស់យើងស្ថិតនៅកម្រិតមធ្យម។

ចំណាយលើបរិក្ខារ ឬវត្ថុធាតុដើមដែលបានកើតឡើងនៅក្នុងការអនុវត្តគម្រោងរបស់យើង គឺអាស្រ័យលើការឡើងចុះនៃតម្លៃ ភាគរយរបស់វត្ថុធាតុដើម និងសម្ភារៈឧបករណ៍សម្រាប់ឆ្នាំដែលស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញនោះនឹងជះឥទ្ធិពលដល់ លទ្ធភាពក្នុងការទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុន។ នៅក្នុងឆ្នាំដែលស្ថិតនៅក្រោមការត្រួតពិនិត្យឡើងវិញ ភាគរយ របស់វត្ថុធាតុដើម និងសម្ភារៈឧបករណ៍ ធៀបនឹងប្រាក់ចំណូល មានចំនួន ៤៨% ដោយប្រៀបធៀបទៅនឹង ៧៧% នៅក្នុងឆ្នាំ ហិរញ្ញវត្ថុ ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ បរិក្ខារ និងវត្ថុធាតុដើមដែលពាក់ព័ន្ធនឹងការងារនីមួយៗ ត្រូវបានទទួលយក និងបានទទួលថវិកា នៅក្នុងអំឡុងពេលដែលដំណាក់កាលនៃការដាក់សំណើត្រូវបានគិតប្រាក់ចំណាយសម្រាប់គម្រោងនីមួយៗ ទៅតាមនោះ។ ការឡើងចុះនៃតម្លៃវត្ថុធាតុដើម ជាទូទៅត្រូវបានប្រគល់បន្តឱ្យ រោងចក្រផលិតសមាសធាតុទាំងនោះ ប្រសិន អាចធ្វើទៅបាន។

ភាពយឺតយ៉ាវណាមួយនៅក្នុងការប្រគល់បរិក្ខាររបស់ភាគីទីបីដែលនៅបរទេស អាចធ្វើឱ្យការអនុវត្តគម្រោងរបស់យើង មានភាពយឺតយ៉ាវដែរ និងបង្កើតចំណាយបន្ថែមដល់គម្រោង ដោយពុំមានថវិកាត្រូវបានប្រគល់ជូននោះទេ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២០ ចំណូលសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២០ ត្រូវបានកត់ត្រាត្រឹម ២០៣ ០១៤ លានរៀល ដែល តំណាងឱ្យការថយចុះចំនួន ២៨ ០៤៤ លានរៀល ឬ ១២% បើប្រៀបធៀបទៅនឹងឆ្នាំហិរញ្ញវត្ថុ ២០១៩។ ការថយចុះ ជា ចម្បង បណ្តាលមកពីភាពយឺតយ៉ាវនៅក្នុងការអនុវត្តគម្រោង និងការលក់ផលិតផល នៅក្នុងអំឡុងពេលនៃដំណាក់កាល កកស្ទះ ចាប់ពីខែមីនា ឆ្នាំ ២០២០ រហូតដល់ខែឧសភា ឆ្នាំ ២០២០។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ចំណូលពីការលក់ និងការទិញរបស់យើង ភាគច្រើនត្រូវបានធ្វើឡើងជាដុល្លារអាមេរិក។ ដូច្នេះ យើងមិនទទួលរងផលប៉ះ ពាល់យ៉ាងខ្លាំងក្លាពីការឡើងចុះនៃអត្រាប្តូររូបិយប័ណ្ណបរទេស នៅក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនេះទេ។ ការប្រឈមមុខនឹងអត្រាប្តូរ រូបិយប័ណ្ណបរទេស ភាគច្រើន បណ្តាលមកពីគោលបំណងនៅក្នុងការរាយការណ៍។

សម្រាប់ហានិភ័យនៃអត្រាការប្រាក់ PCL ប្រឈមមុខនឹងបម្រែបម្រួល តាមរយៈលិខិតបករណ៍នៃអត្រាការប្រាក់អណ្តែត ពោលគឺ ការខ្ចីប្រាក់នៅក្នុងអត្រាអថេរ។

ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការឡើងចុះនៃតម្លៃទំនិញនោះទេ។

ង. ផលប៉ះពាល់នៃអតិផរណា

ការចំណាយសម្រាប់អាជីវកម្មរបស់យើង គឺដោយសារផលប៉ះពាល់នៃអតិផរណា ដែលមានចំនួនប្រហែល ១៥% នៃ ចំណូលរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ អតិផរណានៅក្នុងប្រទេសកម្ពុជា មានចំនួន ៣.២២% (គិតត្រឹមខែមិថុនា ឆ្នាំ ២០២០) ដែលបានបង្កផលប៉ះពាល់ប្រហែល ០.៤៨% តែប៉ុណ្ណោះ ចំពោះប្រាក់ចំណេញរបស់យើង។ រាល់ចំណាយ ប្រតិបត្តិការទាំងអស់ មានតម្លៃថេរ នៅក្នុងរយៈពេលនៃកិច្ចសន្យាទាំងមូល។ ក្រៅពីការលើកឡើងខាងលើ ពុំមានផលប៉ះ ពាល់សំខាន់ៗផ្សេងទៀត ដែលបណ្តាលមកពីអតិផរណានោះទេ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

ពុំមានបម្រែបម្រួលសំខាន់ៗនៅក្នុងគោលនយោបាយសេដ្ឋកិច្ច/សារពើពន្ធ/សាច់ប្រាក់របស់រាជរដ្ឋាភិបាល ឬកត្តានានាដែល មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះលទ្ធផលហិរញ្ញវត្ថុ នៅក្នុងអំឡុងឆ្នាំនេះនោះទេ។

ផ្នែកទី ៩ - ព័ត៌មានដែលចាំបាច់ផ្សេងទៀតសម្រាប់ការការពារវិនិយោគិន

ពុំមានព័ត៌មានដែលចាំបាច់ផ្សេងទៀតសម្រាប់ការការពារវិនិយោគិន។

PESTECH

ហត្ថលេខារបស់អភិបាលក្រុមហ៊ុន

បានអាន និងយល់ព្រមដោយ៖



ឈ្មោះ៖ Paul Lim Pay Chuan

តួនាទី៖ ប្រធានប្រតិបត្តិ

បានអាន និងយល់ព្រមដោយ៖



ហត្ថលេខា

ឈ្មោះ៖ Lim Ah Hock

តួនាទី៖ អភិបាល


បានអាន និងយល់ព្រមដោយ៖



ឈ្មោះ៖ Han Fatt Juan

តួនាទី៖ នាយកប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ

បានអាន និងយល់ព្រមដោយ៖



ហត្ថលេខា

ឈ្មោះ៖ Charles Tan Pu Hool

តួនាទី៖ អភិបាល

បានអាន និងយល់ព្រមដោយ៖



ហត្ថលេខា

ឈ្មោះ៖ លីម អេកអេក

តួនាទី៖ អភិបាលឯករាជ្យ